

ਅੰਮ੍ਰਿਤਮੰਦੀਰ  
AWIG-AWIG  
ਗਣਨਾ ਅਠਾਠੀ ਨਾਜ਼ਿਕ੍ਰਮਾਗੀ  
DÉSA ADAT BANGKYANG JARAN



ਲੈ ਸਥਾਨੀ ਸੰਗ੍ਰਹ ਠੀ ਨਾਜ਼ਿਕ੍ਰਮਾਗੀ  
KECAMATAN SELEMADEG BARAT  
ਲੈ ਕ੍ਰਮ ਗਣਨਾ ਨਾਜ਼ਿਕ੍ਰਮਾਗੀ  
KABUPATEN TABANAN  
ਪੰਮਾ ੭੦੭੭੭  
WARSA 2023

**ទំព័រគមនីគ្រាមរាស្ត្រានុវត្តិសេនទិសធម្មាទិកក្រុងបេនក្យាង**  
**TETINASAN NYASA LAN SESANTI DÉSA ADAT BANGKYANG JARAN**

**១៧១ ដំបៅពុកស្រូវនិម្មិតស្រែស្រែ:**

(1) Sibeh Bucu Lima, mateges:

ហ្នា វុតធម្មាទិកក្រុងបេនក្យាងបង្កើតស្រូវស្រែប្រវែងមួយស្រូវស្រែ  
 ha. Désa Adat Bangkyang Jaran mapikukuh antuk Pancasila, Dasar miwah  
 ធម្មនុញ្ញប្រជាមានិតឥន្ទ្រាធិបតី  
 Darsanan Jagat Republik Indonesia.

**១៧២ ដំបៅពុកស្រូវនិម្មិតស្រែស្រែ:**

(2) Swastika Jeroning Padma Asta Dala:

ហ្នា ដំបៅពុកស្រូវនិម្មិតស្រែស្រែស្រែក្រុងបេនក្យាង

ha. Swastika mateges :Krama Désa Adat Bangkyang Jaran, tan mari  
 ក្រុងបេនក្យាងបង្កើតស្រូវស្រែប្រវែងមួយស្រូវស្រែ  
 nyungkemin miwah nginggilang Agama Hindu.

នា ដំបៅពុកស្រូវនិម្មិតស្រែស្រែស្រែក្រុងបេនក្យាង

na. Padma Asta Dala, mateges : Krama Désa Adat Bangkyang Jaran,  
 ដំបៅពុកស្រូវនិម្មិតស្រែស្រែប្រវែងមួយស្រូវស្រែ  
 masinggihan Asta Aiswaryan Ida Sang Hyang Widhi: Anima, Laghima,  
 ដំបៅពុកស្រូវនិម្មិតស្រែស្រែប្រវែងមួយស្រូវស្រែ  
 Mahima, Prapti, Prakamya, Isitwa, Wasitwa miwah Yatrakamawasayitwa  
 ដំបៅពុកស្រូវនិម្មិតស្រែស្រែបង្កើតស្រូវស្រែប្រវែងមួយស្រូវស្រែ  
 tur sajeroning ngupadi patitis Désa Adat Bangkyang Jaran, Prajuru  
 ដំបៅពុកស្រូវនិម្មិតស្រែស្រែបង្កើតស្រូវស្រែប្រវែងមួយស្រូវស្រែ  
 mapagamel antuk Asta Brata : Indra Brata, Surya Brata, Candra Brata,  
 ដំបៅពុកស្រូវនិម្មិតស្រែស្រែបង្កើតស្រូវស្រែប្រវែងមួយស្រូវស្រែ  
 Yama Brata,Bayu Brata, Kuwera Brata, Agni Brata miwah Baruna Brata.

**១៧៣ ដំបៅពុកស្រូវនិម្មិតស្រែស្រែ:**

(3) Gunung, mateges: Palembang Désa Adat Bangkyang Jaran, magenah ring  
 សង្កាត់ស្រូវស្រែស្រែ

samping kelod Bukit Rangda.

**១៣១ ដំបៅពុកស្រូវនិម្មិតស្រែស្រែ:**

(4) Candi Bentar, mateges : Krama Désa Adat Bangkyang Jaran, tan mari

កម្ពុជាស្រុកឆ្មារតី មតិវិហារដំបូង

Ngamanggehang Sraddha Bhakti, majeng ring Ida Sang Hyang Widhi.

១១) ទេវតាទាំង៣ មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

(5) Jaran Tetiga , mateges: sane ngalas wayahin Désa Adat Bangkyang Jaran puniki  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

Kamanggala sareng tigang diri: Nang Ramas, Nang Ritis miwah Nang Remadi  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

kasarengin antuk pangabih malih pitung diri : Nang Rajeg, Nang Rinis, Nang  
រាជ រិន រិន រិន រិន រិន រិន

Rayen, Nang Runteg, Pan Rugeh, Pan Sedang miwah Nang Mutra.

១២) មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

(6) Padi lan Kapas, mateges : sajeroning ngupadi jagaddhita krama Désa Adat  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

Bangkyang Jaran tan mari nglimbakang bhoga miwah upabhoga.

១៣) មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

(7) Anté nem balung sambung sinambung, mateges: sajeroning mitelebin  
មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

miwah ngresepang daging-daging sastra Agama, Krama Désa Adat Bangkyang  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

Jaran, matiti pangancan antuk: Dharma wacana, Dharma Tula, Dharma Gita,  
មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

Dharma sadhana, Dharma Yatra miwah Dharma Santi,

១៤) មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

(8) Sesanti : Jagaddhita Ananta Winangun, mateges: sajeroning kahuripané  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

sarahina-rahina, Krama Désa Adat tan mari mautsaha ngardi Jagaddhita  
គោលការណ៍ដំបូង មតិវិហារដំបូង មតិវិហារដំបូង

Sane matiti pangancan antuk Tri Purusa Artha, inggih punika: Dharma  
មតិវិហារដំបូង មតិវិហារដំបូង មតិវិហារដំបូង

Artha, Kama.

**ឯកវិញ្ញាណធម៌ចម្រើន**  
**DAGING BUKU AWIG-AWIG**

	គោដា
	Kaca
ឪដាដាដា.....	១៣១
<b>MURDHA CITTA.....</b>	<b>1</b>
ប្រមាណៗ	ហាភាភា បដិភាភា ហិបដិបដិបដិ
<b>PRATHAMAS SARGAH</b>	<b>ARAN, WEWIDANGAN, TIPE MIWAH STATUS</b>
	១៣១
	DÉSA ADAT..... 3
ឪដាដាដា	បដិបដិបដិបដិបដិ..... 1៤1
<b>DWITIYAS SARGAH</b>	<b>PAMIKUKUH MIWAH PETITIS..... 6</b>
ឪដាដាដា	ធម៌ចម្រើនចម្រើនចម្រើន..... 1៣
<b>TRITIYAS SARGAH</b>	<b>AWIG-AWIG DÉSA ADAT..... 7</b>
ធម៌ចម្រើន	សុភាសាសុភាសាសុភាសា..... 1៥1
<b>CATURTHAS SARGAH</b>	<b>SUKRETA TATA PARAHYANGAN..... 8</b>
	បដិបដិបដិបដិបដិ..... 1៥1
	<b>Palet 1 Indik Pura..... 8</b>
	បដិបដិបដិបដិបដិបដិបដិបដិ..... 1៥1
	<b>Palet 2 Indik Ngwangun Pura miwah Tempat Suci Tiosan... 9</b>
	បដិបដិបដិបដិបដិបដិ..... 1៥1
	<b>Palet 3 Indik Upacara..... 9</b>

បក្ខសម្រាប់	សូត្រាទោទោទោបក្ខសម្រាប់..... ១៣៤
<b>PANCAMAS SARGAH</b>	<b>SUKRETA TATA PAWONGAN ..... 26</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិស្រ្តង់មិប្រស្រ្តង់សាវាតាទោទោ..... ១៣៤
	<b>Palet 1 Indik Swadharma miwah Swadikara Désa Adat.. 26</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិទោទោបិមិវិភ្នុហាវាតាទោទោ..... ១៣៥
	<b>Palet 2 Indik Tata Pemerintahan Désa Adat... 28</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិក្រុមប្រឹក្សាប្រឹក្សាសម្រាប់..... ១៣៧
	<b>Palet 3 Indik Lembaga Pengambil Keputusan... 37</b>
	បក្ខសម្រាប់ ១៣ ហិក្ខិតិក្រុមប្រឹក្សាទោទោ..... ១៣៧
	<b>Palet 4 Indik Lembaga Adat..... 43</b>
	បក្ខសម្រាប់ ១១ ហិក្ខិតិស្រ្តង់មិប្រស្រ្តង់..... ១៣៩
	<b>Palet 5 Indik Kulawarga..... 50</b>
	បក្ខសម្រាប់ ១៤ ហិក្ខិតិប្រឹក្សាសាវាតាទោទោ..... ១៤៧
	<b>Palet 6 Indik Warga Désa Adat..... 61</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិស្រ្តង់មិប្រស្រ្តង់សាវាតាទោទោ..... ១៤៩
	<b>Palet 7 Indik Swadharma Miwah Swadikara Krama Désa Adat..65</b>
បក្ខសម្រាប់	សូត្រាទោទោទោបក្ខសម្រាប់..... ១៤៧
<b>SASTHAS SARGAH</b>	<b>SUKRETA TATA PALEMAHAN..... 69</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិទោទោមិប្រស្រ្តង់សាវាតាទោទោ..... ១៤៧
	<b>Palet 1 Indik Tanah Miwah Karang Tegal lan Carik.... 69</b>
	បក្ខសម្រាប់ ១៧ ហិក្ខិតិបក្សសាវាតាទោទោបក្សសាវាតាទោទោ..... ១៥៧
	<b>Palet 2 Indik Pepayonan, Wewalungan, Wewangunan ...73</b>

ឧបទ្វីបស៊ីវិល

បង្ក្រាបការប្រឈមនឹងការប្រឈម

SAPTAMAS SARGAH

PADRUWEN, UTSAHA MIWAH PENGANGGARAN

ក្រុមប្រឹក្សាភិបាល..... ១៧៥

DÉSÀ ADAT..... 78

បញ្ជីស្រុកស្រីស្រីបង្ក្រាបក្រុមប្រឹក្សាភិបាល..... ១៧៥

Palet 1 Indik Padruwen Désa Adat..... 78

បញ្ជីស្រុកស្រីស្រីបង្ក្រាបក្រុមប្រឹក្សាភិបាល..... ១៧៧

Palet 2 Indik Usaha Désa Adat..... 81

បញ្ជីស្រុកស្រីស្រីបង្ក្រាបក្រុមប្រឹក្សាភិបាល..... ១៧៧

Palet 3 Penganggaran Désa Adat..... 82

ឧបទ្វីបស៊ីវិល

គំរូនៃការប្រើប្រាស់ប្រតិបត្តិក្រុមប្រឹក្សាភិបាល..... ១៧៧

ASTAMAS SARGAH

KERJASAMA MIWAH MAJELIS DÉSÀ ADAT..... 82

បញ្ជីស្រុកស្រីស្រីបង្ក្រាបគំរូនៃការប្រើប្រាស់ក្រុមប្រឹក្សាភិបាល..... ១៧៧

Palet 1 Indik Kerjasama Désa Adat..... 82

បញ្ជីស្រុកស្រីស្រីបង្ក្រាបគំរូនៃការប្រើប្រាស់ក្រុមប្រឹក្សាភិបាល..... ១៧៧

Palet 2 Indik Majelis Désa Adat..... 83

ឧបទ្វីបស៊ីវិល

ឧបទ្វីបស៊ីវិលស្រុកស្រីស្រីបង្ក្រាប..... ១៧៧

NAWAMAS SARGAH

BAYA, KULKUL, WICARA, PAMIDANDA ..... 83

បញ្ជីស្រុកស្រីស្រីបង្ក្រាបឧបទ្វីបស៊ីវិល..... ១៧៧

Palet 1 Indik Baya..... 83

បញ្ជីស្រុកស្រីស្រីបង្ក្រាបឧបទ្វីបស៊ីវិល..... ១៧៧

Palet 2 Indik Kulkul..... 86

បញ្ជីស្រុកស្រីស្រីបង្ក្រាបឧបទ្វីបស៊ីវិល..... ១៧៧

Palet 3 Indik Wicara..... 88

	បក្ខទៅ១៣១ហិក្ខិតិវង្ស.....	១៥៥
	<b>Palet 4 Indik Danda.....</b>	<b>89</b>
ភាគមធ្យមៗ	ប៊ីឡូកូតាភិវង្សាភាគមធ្យមៗ.....	១៥៧
<b>DASA MAS SARGAH</b>	<b>PEMBANGUNAN DESA ADAT.....</b>	<b>92</b>
ភាគមធ្យមៗ	ប៊ីឡូកូតាភិវង្សាភាគមធ្យមៗ	
<b>EKA DASA MAS SARGAH</b>	<b>PEMBINAAN, PENGAWASAN, PEMBERDAYAAN</b>	
	មិវាប៊ីឡូកូតាភិវង្សាភាគមធ្យមៗ.....	១៥៧
	<b>MIWAH PELESTARIAN DÉSA ADAT .....</b>	<b>93</b>
	បក្ខទៅ១៣១ហិក្ខិតិប៊ីឡូកូតាភិវង្សាភាគមធ្យមៗ.....	១៥៧
	<b>Palet 1 Pembinaan miwah Pengawasan.....</b>	<b>93</b>
	បក្ខទៅ១៣១ប៊ីឡូកូតាភិវង្សាភាគមធ្យមៗ.....	១៥៧
	<b>Palet 2 Pemberdayaan miwah Pelestarian.....</b>	<b>94</b>
ភាគមធ្យមៗ	កូបុត្រប្រហិតិវង្សាភាគមធ្យមៗ.....	១៥៩
<b>DUA DASA MAS SARGAH</b>	<b>NGUWAH NGUWUHIN AWIG-AWIG .....</b>	<b>95</b>
ភាគមធ្យមៗ	បក្ខទៅ១៣១.....	១៥៩
<b>TRAYO DASA MAS SARGAH</b>	<b>PAMUPUT.....</b>	<b>96</b>

ຍັງដີສິ່ງ

MURDDHA CITTA

ຫ້າຊື່ພຽງຄຳສູດສິດທິ

OM AWIGHNAM ASTU NAMA SIDDHAM

ສິ່ງຊື່ສິດທິຍິບຸບຸກສູບຸກສິ່ງຊື່ຍິບຸກສູບຸກສິດທິ

Sembah bhakti miwah pangastawan titiang majeng ring paduka bhatarah-  
 ຈຳພາກິສິດທິຍິບຸກສູບຸກສິ່ງຊື່ຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 bhadari sesuwunan titiang sami, riantukan wantah malarapan panghyangning kalih  
 ບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 paswecan Ida Sang Hyang Widhi Wasa asung kerta waranugraha nyresti jagat ,  
 ເຊັ່ນບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 jangkep rawuhing sadagingnya sami, mawinan wenten kahuripan sekala niskala  
 ກິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 ring bhuwana agung miwah ring bhuwana alit manut dresta, Désané kamanggehang  
 ຈຳພາກິສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 dados pasayuban Krama Désa rawuhing kulawarga pawongannya sami,mawastu raris  
 ກິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ

Désané kamanggehang pinaka pawakan bhuwana alit.

ກຳພາກິສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ

Sotaning pawakan bhuwana agung, Désané taler kamanggehang pinaka  
 ບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 pawakan bhawa mahurip, sané kacirenin antuk wentene pakilit Tri Hita Karana  
 ສຳພາກິສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ

sané nenten dados pasahang, luwire :

- 1. ບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ
- 2. Parahyangan, inggih punika : sahanan parahyangan panyiwian Désa, genah  
 ຕັດສະນະສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິຍິບຸກສູບຸກສິດທິ  
 ngarcana bhawan Ida Sang Hyang Parama Wisesa, pinaka jiwana Désané ;



គ។ បុរាណត្រីប្បវត្តិភាសាខ្មែរព្រះបាទសុរិយោវរ្ម័នទី៧  
នា. Pawongan, inggih punika gebogan krama rawuhing warga Désa maka sami,

បិទសាវ័យប្រុសម្នាក់ម្នាក់ទៀតមិនមែនជាមនុស្សធម៌  
pinaka bayu pramanan Désané, mawinan Désané prasida maolah prawreti ;

ឃ។ បញ្ចមហានិក្ខេបប្បវត្តិភាសាខ្មែរព្រះបាទសុរិយោវរ្ម័នទី៧  
ca. Palemahan, inggih punika : sahananing pakarangan, tegal, carik, miwah

កម្រៃសេវាស្រែចម្រុះប្រកបដោយសេវាបិទសាវ័យប្រុសម្នាក់ម្នាក់  
setra sakakuuban Désa Adat, pinaka sthula sariran Désané.

ហេតុអ្វីបានជាមានប្រាសាទប្រាសាទប្រាសាទប្រាសាទ  
Adung patemoning bhuwana agung ring bhuwana alit, maka larapan ngupadi

តាមនិក្ខេបប្បវត្តិភាសាខ្មែរព្រះបាទសុរិយោវរ្ម័នទី៧  
santi jagadhita, punika sinanggeh murdaning prayojana pangriptaning awig-awig

ហិរញ្ញវត្ថុសេវាស្រែចម្រុះប្រកបដោយសេវាបិទសាវ័យប្រុសម្នាក់ម្នាក់  
iki, rikala paseban mami Krama Désa Adat Bangkyang Jaran, pinaka sepat siku-siku

បម្រើប្រកបដោយសេវាបិទសាវ័យប្រុសម្នាក់ម្នាក់  
pamatut miwah pamutus, wastu kasidan prayojana mami kabeh, prasama angidep

ឲ្យបុរាណត្រីប្បវត្តិភាសាខ្មែរព្រះបាទសុរិយោវរ្ម័នទី៧  
muah amagehaken linging awig-awig kadi ring sor iki.

ប្រមាណស្រី

PRATHAMAS SARGAH

ហោរាភិបតិយភាពភិបតិយបុរាណស្រីស្រុកស្រីសោយ

ARAN, WEWIDANGAN, TIPE MIWAH STATUS DÉSA ADAT

ភាគី១ ហោរាភិបតិយភាពភិបតិយបុរាណស្រីស្រុកស្រីសោយ

Kaping 1 Aran Désa Adat

បុរាណស្រី

Pawos 1

១៧ រាជស្រុកស្រីសោយនិងស្រុកស្រីសោយស្រុកស្រីសោយ

(1) Désa Adat puniki mawasta Désa Adat Bangkyang Jaran.

ភាគី២ ភិបតិយភាពភិបតិយបុរាណស្រីស្រុកស្រីសោយ

Kaping 2 Wewidangan Désa Adat

បុរាណស្រី

Pawos 2

១៧ ទីតាំងស្រុកស្រីសោយនិងស្រុកស្រីសោយ

(1) Jebar kakuub wewidangannya mawates nyatur désa :

- ហា សិសិបុរាណស្រី/ស្រីសោយ : ហោរាភិបតិយភាពភិបតិយបុរាណស្រីស្រុកស្រីសោយ
- ha. Sisi wétan/kangin : Alas tutupan Sisi Kauh Tukad Yéh Bakung;
- គា សិសិស្រុកស្រីសោយ/ស្រីសោយ : សិសិស្រុកស្រីសោយស្រុកស្រីសោយ
- នា. Sisi kidul/kelod : Sisi Kaja Désa Adat Yéh Bakung;
- ដា សិសិស្រុកស្រីសោយ/ស្រីសោយ : សិសិស្រុកស្រីសោយស្រុកស្រីសោយ
- ចា. Sisi kulon/kauh : Sisi Kangin Pangkung Maceti;
- ហា សិសិស្រុកស្រីសោយ/ស្រីសោយ : សិសិស្រុកស្រីសោយស្រុកស្រីសោយ
- រា. Sisi lor/kaja : Sisi Kelod Désa Adat Penataran;

១៨ ទីតាំងស្រុកស្រីសោយនិងស្រុកស្រីសោយ

(2) Jebar kakuub wewidangan sané kawengku antuk wates-wates inucap ring

ហាស្រុកស្រីសោយ ៣៤១០៧៧ ហា

ajeng, wenten 146.077 Ha.

131 ມາກສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ  
(4) Sané kamanggehang ngranjing dados kakuub wewidangan Désa Adat ທາງເຈກກະຈາຍສູ່ສິນຄ້າຂາຍສູງບຸນທຸກຊາວບ້ານ

Bangkyang Jaran puniki, manut dresta, luwiré :

- ທາ ບຸນທຸກກຸ່ມບຸນທຸກສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ
- ha. Pupulan karang paumahan sané sinanggeh Palembang Désa Adat ;
- ສາ ສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ
- na. Kahyangan, Sétra, carik miwah tegal sané wenten ring kakuub wewidangan ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ

Désa Adat puniki sajabaning Palembang Désa Adat, manggeh ngranjing ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ dados telajikan Désa Adat Bangkyang Jaran.

132 ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ  
(5) Désa/Banjar puniki kaepah dados tigang témpékan, luwiré :

- ທາ ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ
- ha. Témpékan Sandat;
- ສາ ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ
- na. Témpékan Buah;
- ສາ ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ
- ca. Témpékan Kaliasem;

133 ອາວິດອາວິດບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ  
(6) Awig-awig, Pararem miwah sahanan Pasuaran Désa, manggeh kajejerang ທາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ ring jebar kakuub wewidangan Désa Adat puniki sami.

ສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ  
Kaping 3 Tipe Désa Adat  
ບາງຊາວບ້ານ  
Pawos 3

134 ອາວິດອາວິດບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ  
(1) Tipe Désa Apanaga inggih punika Désa Adat sané dresta ບາງຊາວບ້ານສາຍຕູ້ບາງຊື່ວິທະຍາສາດສູງບຸນທຸກຊາວບ້ານ pakramannyane dahat kacamuhin olih uger awig sané kantun kararemin,

ឃុំត្បូងឃ្មុំ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
 tur nuutin uger awig dharma sastra Hindu sané kakukuh ngawawa  
 រឿងរ៉ាវព្រះខែត្រ  
 ring Désa Adat.

ភាសាខ្មែរស្រុកស្រែចម្រុះ  
 Kaping 4 Status Désa Adat  
 បុគ្គលិក  
 Pawos 4

- ១៧១ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ
- (1) Genah Désa Adat Bangkyang Jaran.  
 ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ  
 Désa Adat magenah maring sakuuban wewidangan jagat  
 ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ  
 Provinsi Bali.  
 ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ  
 Linggih Désa Adat Bangkyang Jaran.  
 ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ  
 Désa Adat pinaka dados unteng wit awig ring pamargin uger-uger praja  
 ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ ភ្នំពេញ  
 mandala provinsi Bali.

ឱទ្ធិសីលស្វយ័ត

DWITĪYAS SARGAH

បទប្បញ្ញត្តិបទប្បញ្ញត្តិសីលស្វយ័ត

PAMIKUKUH MIWAH PETITIS DÉSA ADAT

បទប្បញ្ញត្តិ ១១

Pawos 5

ក្រុមប្រឹក្សាភិបាលស្ថាប័នសីលស្វយ័ត

Désa Adat Bangkyang Jaran ngamanggehang pamikukuh, minakadi :

១៧១ បញ្ជីសីលស្វយ័ត

(1) Pancasila.

១៧២ ក្នុងក្រឹត្យទេសាសនា ១៩៤៥ បទប្បញ្ញត្តិ ១៨

(2) Undang-Undang Dasar 1945, pamekas pasal 18.

១៧៣ ទ្រឹស្តីហិតាការណា ឬ គ្រឹះការណ៍សីលស្វយ័ត

(3) Tri Hita Karana, manut sadācara Āgama Hindu.

១៣១ ហិកសិទ្ធិមនុស្ស

(4) Hak Asasi Manusia utawi HAM.

១៩១ បទប្បញ្ញត្តិសីលស្វយ័តស្រុកបាលី លេខ ៤ ឆ្នាំ ២០១៩

(5) Peraturan Daerah Provinsi Bali Nomor 4 Tahun 2019

ស្តីអំពីក្រុមប្រឹក្សាភិបាលស្ថាប័នសីលស្វយ័ត

tentang Désa Adat.

១៤១ បទប្បញ្ញត្តិសីលស្វយ័តស្រុកបាលី លេខ ៤ ឆ្នាំ ២០២០

(6) Peraturan Gubernur Provinsi Bali Nomor 4 Tahun 2020

ស្តីអំពីបទប្បញ្ញត្តិសីលស្វយ័តស្រុកបាលី លេខ ៤ ឆ្នាំ ២០២០

Tentang Peraturan Pelaksanaan Perda Nomor 4 Tahun 2019

ស្តីអំពីក្រុមប្រឹក្សាភិបាលស្ថាប័នសីលស្វយ័ត

Tentang Désa Adat di Bali.

បទប្បញ្ញត្តិ ១២

Pawos 6

ក្រុមប្រឹក្សាភិបាលស្ថាប័នសីលស្វយ័ត

Luwir patitis Désa Adat Bangkyang Jaran:

១៧១ មីកុកុហ្វិណិវាហ្វា ឬ ក្រុមប្រឹក្សាភិបាលស្ថាប័នសីលស្វយ័ត

(1) Mikukuhin miwah ngrajegang Āgama Hindu.

- 171 កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ។
- (2) Nginggilang tata prawrettiné magama.
- 171 ក្រសួងសេដ្ឋកិច្ចសង្គ្រោះសង្គមសហប្រតិបត្តិការសេដ្ឋកិច្ចសង្គ្រោះសង្គម។
- (3) Ngrajegang kasukretan Désa saha pawongannya sekala lan niskala.

ព្រះវិស្ណុវង្ស  
**TRTĪYAS SARGAH**  
 ធម្មនុញ្ញសហគ្រាស  
**AWIG-AWIG DÉSA ADAT**  
 បញ្ជីលេខ ១  
**Palet 1**  
 បញ្ជីសេចក្តីសម្រេចសហគ្រាស  
**Indik Awig-awig Désa Adat**  
 បញ្ជីលេខ ៧  
 Pawos 7

- 171 ដើម្បីបង្កើនសេចក្តីសម្រេចសហគ្រាសធម្មនុញ្ញសហគ្រាស
- (1) Mengatur wewenang Désa Adat makarya Awig-awig, tata cara makarya  
 ធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាស  
 Awig-awig duaning awig-awig nenten dados lempas saking peraturan  
 បញ្ជីសេចក្តីសម្រេចសហគ្រាសធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាស  
 Perundang-undangan NKRI, sané kadadosang awig-awig lan  
 ធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាសធម្មនុញ្ញសហគ្រាស  
 Awig-awig majanten munggah ring Dinas Pemajuan Masyarakat Adat/DPMA.

ឆតុវិមុត្តិ

CATURTHAS SARGAH

សូត្រទេវតាបរាហ្យតតិកាធម្មទេវតា

SUKRETA TATA PARAHYANGAN DÉSA ADAT

បញ្ចក្សេតិកាបិណ្ឌិកា

Palet 1 Indik Pura

តាបិណ្ឌិកាបុរាណសាស្ត្រតតិកា

Kaping 1 Pura Kahyangan Tiga

បុរាណសាស្ត្រ

Pawos 8

១៧៧ តាបញ្ចក្សេតិកាបិណ្ឌិកាឆតុវិមុត្តិធម្មទេវតាធម្មទេវតាតតិកាបញ្ចក្សេតិកាបិណ្ឌិកា

(1) Kahyangan-kahyangan panyiwian krama Désa Adat Bangkyang Jaran, luwire :

តាបញ្ចក្សេតិកាបិណ្ឌិកាឆតុវិមុត្តិធម្មទេវតាធម្មទេវតាបុរាណសាស្ត្រតតិកា

Kahyangan Tiga: Pura Désa/Bale Agung, Pura Puseh, Pura Dalem lan Prajapati;

តាបិណ្ឌិកាបុរាណសាស្ត្រតតិកាឆតុវិមុត្តិធម្មទេវតាធម្មទេវតា

Kaping 2 Pura Kahyangan Désa miwah Pura Tiosan

បុរាណសាស្ត្រ

Pawos 9

១៧៨ តាបញ្ចក្សេតិកាបិណ្ឌិកាឆតុវិមុត្តិធម្មទេវតាធម្មទេវតាឆតុវិមុត្តិធម្មទេវតា

(1) Kahyangan-kahyangan panyiwian Krama Désa tiosan ring Kahyangan Tiga,

ធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតា

minakadi :Palinggih Catus Pata, Palinggih Balé Banjar, Palinggih Tanggun

ឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតា

Désa, Pura Subak Pasimpangan lan Pasimpangan Pura Luhur Pucak

ឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតា

Bukit Rangda sané magenah ring wewidangan Désa Adat

តាបញ្ចក្សេតិកាបិណ្ឌិកា

Bangkyang Jaran.

១៧៩ ឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតាឆតុវិមុត្តិធម្មទេវតា

(2) Sané kamanggehang Kahyangan Jagat, inggih punika Pura Luhur

**ပျဉ်းကျွန်းဗဟိုဌာနချုပ်ရုံးအဖွဲ့ဝင်များကွယ်လွန်ရေးအဖွဲ့**  
 Pucak Bukit Rangda sane magenah ring wewidangan Désa Adat  
**ဗဟိုဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး**  
 Bangkyang Jaran Désa Lalanglinggah sané kaempon olih Sanga Bala  
 ဂုဏ်ထူးဆောင်များ  
 Désa Adat.

**ပဏ္ဍိတကျွန်းဗဟိုဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး**  
**Palet 2 Indik Ngwangun Pura miwah Tempat Suci Tiosan**  
 ဗဟိုဌာနချုပ်ရုံး  
 Pawos 10

- ဗဟိုဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး
- Indik kasukretan kahyangan, kadudonang sakadi ring sor puniki:
- ၁၈၁ ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး
- (1) Tata titi wangunan kahyangan kaanutan ring kecap Asta Kosala Kosali, ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး
- Asta Bhumi miwah Tatwa Désa kaparidabdab antuk prajuru Désa Adat.

**ပဏ္ဍိတကျွန်းဗဟိုဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး**  
**Palet 3 Indik Upacara**  
 ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး

**Kaping 1 Upacara Dewa Yajnya**  
 ဗဟိုဌာနချုပ်ရုံး  
 Pawos 11

- ၁၈၁ ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး
- (1) Kahyangan-kahyangan panyiwian krama Désa Adat Bangkyang Jaran, luwire :  
 ၁၈၁ ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး  
 ha. Kahyangan Tiga: Pura Désa/Bale Agung, Pura Puseh, Pura Dalem;  
 ၈၁ ဂုဏ်ထူးဆောင်များဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံးဌာနချုပ်ရုံး  
 na. Kahyangan-kahyangan panyiwian krama Désa sané wenten paiketan







1 ຫຼ້າ ປູເອີຫຼ່ຽກບາເອຊີ້ຄໍ່າກິບຸກກຸຍຸບິກກຸ

(3) Pratingkahe tan wenang ring pura, luwire :

ບາ ຍສຸຍວາງບຸທິຍາສາກາສິ ສເບຣີບິຮຸບາສິບິຮຸບຸກປຸກຸ

ha. Masumpah utawi macoran, sajawaning wit saking pituduh prajuru ງດເອເດເອີ້

Désa Adat.

ສາ ຕາຍິເລນີບາສາກຸງຍຸຍຸຍຸຍິບສຸບນບ

na. Ngamedalang wak parusya utawi wak capala;

ສາ ຍຕາທຸງ ຍາສາກາສິ ຍສມິສິຕາສິ ຍາສາກຸຍຸບຸດຸຍາສຸມິສິນິບສິ

ca. Mabanyu, makoratan, masasenengan, makolem dados asiki lanang ບາສາສິ ທາກຸຍິຍາ

wadon, nyangsang busana;

ກາ ຕິຍສຸເອຍິສາກາສິ ຍິສາບຸຍສຸຍິສາບຸຍສຸຍາສາສາສິ

ra. Ngias raga minakadi menahang wastra, menahang pusungan lan sakancan ບຸສິສາ ສເບຣີບິສຸບິຕຸງິຍິບຸບິສິສິ

punika, sajawaning sang sulinggih miwah pinandita;

ສາ ຍສຸຍິສຸສາສິເອີ

ka. Masusuin anak alit.

131 ສິງພາສາສິບເອຕຸສາສິທຸຍຸຕຸງິຍາສິບິຕຸງິຍາສິບິຕຸງິຍາ

(4) Siosan ring pamangku tan kalugra munggah tedun ring palinggih-palinggih,

ສເບຣີບິຮຸບາສິບິຮຸບຸກປຸກຸ ງດເອເດເອີ້

sajawaning wit saking pituduh prajuru Désa Adat.

132 ສິຍຸຍຸຍິສາກຸບິບາດິບິສິສິສິງດບເພີ ຍາສາກຸຍຸຍາສິ

(5) Sang mamurug kecape ring ajeng, wenang keni dewa danda, manut pamutus

ບາກຸຍາ

pararem.

ບາສາສິ ຫຼ້າ

Pawos 13

1 ຫຼ້າ ພາສາສິສຸສາສິທຸຍຸຍາສິບຸກກຸຕາວສສາສິຕາສາສິ

(1) Yan wénten jadm karauhan ring pura boya sangkaning nyanjan tur

ຕາຍິສິສຸຍາສາກຸບິບາດິບິສິສິສິງດບເພີ ຍາສາກຸຍຸຍາສິສາກຸ

ngawinang kramané biapara, wenang keni dewa danda lan arta danda, sané

kasulurang manut pararem.

1471 Prade kahyangan désané kahanan dhurmanggala minakadi kapancabhayan, pamangku patut digelis masadok ring prajuru Désa Adat.

1472 Indik upakara/upacara pamahayun kadurmanggalan kahyangan Désa, mapagambel kecap sastra agama, sané kasungkemin olih Krama Désa.

Upacara Rsi Yajnya

Kaping 2 Upacara Rsi Yajnya

1473

Pawos 14

1474 Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru Désa adat miwah Parisada Hindu Dharma Indonesia.

1475 Prajuru Désa Adat patut ngawas lan nitenin tur wenang mialangin, prade kacihaan wenten indik sané tan manut kecap sastra agama, tur sareng nyaksi upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman

krama Désa tegep rauhing wates kawenangannya muput Yajnya.

1476 Krama Désa patut madana punia sapamadeg miwah ring panglepas Sang Sulinggih riwekas, katuntun antuk Prajuru Désa.

- ១៣១ ដំស្ករលីក្អែងប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង
- (4) Sang Sulinggih wenang polih laluputan ayahan miwah peson- peson.

ហុកហាម១៧៣  
Pawos 15

- ១៣៧ ដំបងដំបងប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង
- (1) Sang pacang mawinten maka buatan ngamangkunin, nyonteng, kabayan, dalang  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
lan sakancan punika sané pacang ngenterang minakadi ngantebang Yajnya,  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
Patut masadok ring Prajuru Désa.

- ១៣៨ ប្រើប្រាស់ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង
- (2) Prajuru Désa patut sareng ngawas lan nitenin tur wenang mialangin, prade  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
kacihnan wenten indik sané tan manut kecap sastra agama, tur sareng nyaksi  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
Upacara pawintennya, saha nglantur nyiarang jeroning Paruman Krama Désa  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
Tegep rawuhing kawenangannya muput Yajnya.

ហុកហាម១៧៤  
Pawos 16

- ១៣៩ ដំបងដំបងប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង
- (1) Sajeroning muput Yajnya, Sang sulinggih patut ngutamayang muput Yajnya ring  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
wawengkon Désa Adat Bangkyang Jaran, sesampune puput, wahu muput Yajnya ring  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
wawengkon Désa tiosan utawi ka dura Désa.

- ១៣៩ គ្រូបង្ហាញដំបងដំបងប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង
- (2) Krama Désa sami, patut sareng ngawas lan nitenin katuntun olih prajuru,  
ហេតុបង្កើតប្រើភ្នំហលីក្អែងប្រើប្រាស់ហេតុបង្កើតប្រើប្រាស់ភ្នំហលីក្អែង  
mangda sahanan Yajnya sané kalaksanayang ring panyiwian krama Désa,



ប្រជុំ

prajuru.

១២១ ដូចម្តេចត្រូវប្រើប្រាស់/ប្រើប្រាស់ក្នុងសង្គម

(2) Swadharmaning krama Désa/krama Banjar salanturnya:

ហា ការក្លែងប្រែ/ការបំភាន់/ការបំភាន់/ការបំភាន់/ការបំភាន់/ការបំភាន់

ha. Bandésa Adat/kelihan Adat, patut maritatas sang kaduhkitan, គំរូការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់  
napike sawane pacang kapendem, makingsan ring geni utawi lantur ការប្រើប្រាស់

kaabenang;

នា ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

na. Pradé kapendem, raris kawéntenang panepak Kulkul tengeran ការប្រើប្រាស់

kalayusekaran;

សា ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

ca. Panyanggran krama banjar salanturnya manut sakadi ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់  
sané sampun kaunggahang jeroning pararem, jantos papendemane puput;

រា ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

ra. Prade makingsan ring geni, panyanggran krama banjar salanturnya, ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់  
manut kadi daging pararem, jantos pamargin upacarane puput,

កា ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

ka. Prade kaabenang, panyanggran Krama Désa salanturnya, manut kadi ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់  
daging pararem, jantos pamargin upacarane puput.

១២២ ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

(3) Tan kalugra nginepang bangbang.

១២៣ ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

(4) Larangan papendeman miwah palebon ring wawengkon Désa Adat Bangkyang ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់/ការប្រើប្រាស់

Jaran kaunggahang jeroning pararem.

- 191 ມບກຳຮ່ວງກາກມາກຳຮ່ວງຍາຍເອົາເວ້າເອ້ນຸ້ມບຸນຮູ້ບໍ່ຮູ້ຍາຍເອ້ນຸ້ມ  
 (5) Sawan wong rare sané durung mayusa tigang sasih, patut kapendem pramangkin ທາງຮູ້ເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 tan ngetang padewasan ring setra bebajangan tur tan kengin kaabenang.
- 191 ມບກຳຮ່ວງກາກມາກຳຮ່ວງຍາຍເອ້ນຸ້ມບຸນຮູ້ບໍ່ຮູ້ຍາຍເອ້ນຸ້ມ  
 (6) Sawan wong rare sané durung maketus untu, kengin kaabenang jantos ຕົ້ນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 ngelungah kewanten.
- 191 ມເຮັດກາກຳຮ່ວງກາກມາກຳຮ່ວງຍາຍເອ້ນຸ້ມບຸນຮູ້ບໍ່ຮູ້ຍາຍເອ້ນຸ້ມ  
 (7) Sajeroning arahina yan wenten sang pacang mendem sawa lintangan ring ທາງຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 adiri ring setra tunggal, sawane sané pinih tampek ring setra sané patut ຮາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 kamargiang rihinan.
- 191 ມເຮັດກາກຳຮ່ວງກາກມາກຳຮ່ວງຍາຍເອ້ນຸ້ມບຸນຮູ້ບໍ່ຮູ້ຍາຍເອ້ນຸ້ມ  
 (8) Sajeroning arahina yan wenten sang pacang mendem sawa miwah ngaben ທາງຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 papendemane sané patut kamargiang rihinan, wahu karuntutin antuk ທາງຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 ngamargiang ilen-ilen pangabenan.
- 191 ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 (9) Sawan sang nandang sakit ila dados ngranjing ka pakubonan tur patut kapendem ທາງຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 ring wewidangan setra sané sampun pastika.
- 191 ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 (10) Sawan jadma salah pati, ngulah pati, dados ngranjing ka pakubonan ທາງຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 sadurung kapendem.

ບາບສາມ 1751  
Pawos 19

- 191 ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມບຸນຮູ້ຍາຍເອ້ນຸ້ມ  
 (1) Sawa sané boya mawit saking warga Désa Adat Bangkyang Jaran, prade



ລາບຶຣີຍີ່ງາສຽມາກາບຣີຣິບບັງຕາກຊາລາເທາເທສາ  
kapendem ring setra sané wenten ring wewengkon Désa Adat Bangkyang  
ເກຣາລີຳລິຣຽງາບຣີມບບຸຮຽງາບຣີຣຽງາຮຽງາຮຽງາ  
Jaran, sang nruwenang sawa patut nahur panukun setra, sané ageng alitipun  
ລາສຽນຸນຳຮຽງາກາບຸຣີຳ

kasulurang manut pararem.

171 ລາບລິກາຮຽງາລາລິຣຽນຸນຳຮຽງາບຣີຣຽງາບຣີຣຽງາບຣີຣຽງາ  
(2) Sapa sira ugi nenten kalugra mendem sawa utawi ngeseng sawa, sewosan ring  
ຮຽງາກາບຸຣີຳ

(2) Sapa sira ugi nenten kalugra mendem sawa utawi ngeseng sawa, sewosan ring  
ຮຽງາກາບຸຣີຳ

setra utawi tunon.

172 ລິກາຮຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

(3) Indik ngaben nangun, kasulurang manut pararem.

131 ບບຸຮຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

(4) Peputusan pangabenan , kasulurang manut pararem.

ບາບາສິຳ 20

Pawos 20

173 ຸດາລາເທາເທສາເທສາເທສາເທສາເທສາເທສາເທສາເທສາເທສາເທສາ  
(1) Désa Adat Bangkyang Jaran, ngamanggehang indik cuntaka, mapagamel ring  
ບຸຮຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

(1) Désa Adat Bangkyang Jaran, ngamanggehang indik cuntaka, mapagamel ring  
ບຸຮຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

paramutus Mahasabha Parisada Hindu Dharma Indonesia.

174 ຸດາລາສາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ ລາບາຣີນິສາສາສາເທສາເທສາ  
(2) Tatacarane nyulurang kacuntakan, mapagamel kecap sastra agama, kaanutang  
ກິຣຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

(2) Tatacarane nyulurang kacuntakan, mapagamel kecap sastra agama, kaanutang  
ກິຣຽງາກາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ

ring drestan Désa, sané kaingkupin jeroning pararem.

175 ຸດາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ ລາບາຣີນິສາສາສາເທສາເທສາ  
(3) Sinalih tunggil krama sané kahanan cuntaka, yan durung utas, tan kalugra  
ລາກາລິຣຽນຸນຳຮຽງາກາບຸຣີຳ

(3) Sinalih tunggil krama sané kahanan cuntaka, yan durung utas, tan kalugra  
ລາກາລິຣຽນຸນຳຮຽງາກາບຸຣີຳ

nyarubin genah suci druen Désa miwah druen soang-soang krama.

131 ຸດາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ ລາບາຣີນິສາສາສາເທສາເທສາ

(4) Sang mamurug, patut keni dewa danda, manut pararem.

131 ຸດາລາລິຣຽນຸນຳຮຽງາກາບຸຣີຳ ລາບາຣີນິສາສາສາເທສາເທສາ

(5) Cuntaka kalayusekaran/kapademan :

ဟၢ် အိၣ်စွဲၣ်ပိၣ်ညိၣ်

ha. Kapendem, cuntakannya :

၁၃၃၂ အိၣ်စွဲၣ်ပိၣ်ညိၣ်ပၣ်အိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(1) Cuntaka ka Désa Adat, laminipun ngawit saking wusan  
အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်  
mendem, ngantos sampun maprayascita.

၁၃၃၃ အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(2) Kulawargannya sajeroning pakarangan laminipun tigang rahina  
အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်  
Runtutan prayascita.;

ခၢ် အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

na. Kaabenang, cuntakannya :

၁၃၃၄ အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(1) Cuntaka ka Désa Adat, manut dresta sané kapikukuh antuk pararem;

၁၃၃၅ အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(2) Cuntakan sang nyambut karya pitra yajnya rawuhing kulawargannya  
အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်  
manut dresta sané kapikukuh antuk pararem.

၁၄၂ မိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(6) Sang katiban cuntaka, luwire :

ဟၢ် အိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

ha. Kalayusekaran, sané cuntaka :

၁၃၃၆ မိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

(1) Sang kalayusekaran rawuhing kulawargannya;

၁၃၃၇ ဒေသအတိုင်း

(2) Désa Adat;

ခၢ် ဗုဒ္ဓမုလၢမၤအိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

na. Ngrajaswala, sané cuntaka : sang ngrajaswala punika;

ခၢ် ဗုဒ္ဓမုလၢမၤအိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

ca. Ngembasang putra, sané cuntaka : sang madrebe putra lanang wiadin istri,

ဟၢ် မိၣ်စွဲၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်ပိၣ်ညိၣ်

utawi yayah renan sang wahu embas;

၁၇၂ ပုဝိဗာဟာရိ၊မၢကမ္မန္တရးမိပုဝိဗာဟာရိပုဝိဗိဗ္ဗိ၊ဟုမပိ  
ra. Pawiwahan, sané cuntaka : sang mawiwaha lanang wiadin istri, utawi  
သယံဇာတိပုဝိဗ္ဗိ၊  
dampati lanang istri;

၁၇၃ ကာရုရုကရိ၊မၢကမ္မန္တရးမိကာရုရုကရုပုဝိဗိဗ္ဗိ၊ဟုမပိ  
ka. Karuron, sané cuntaka : sang karuron rauh ring lanangnyane;

၁၇၄ ဂမ္မာဂမာ၊မၢကမ္မန္တရး  
da. Gamia gamana, sané cuntaka :

၁၇၄ မိဗ္ဗိဗ္ဗိမိဗ္ဗိဗ္ဗိ၊မၢကမ္မန္တရး  
(1) Sang nglaksanayang gamia gamana;

၁၇၅ ဂမ္မာဂမာ၊မၢကမ္မန္တရး  
(2) Désa Adatnyane.

၁၇၆ မာတိမာ၊မၢကမ္မန္တရး  
ta. Salah timpal, sané cuntaka :

၁၇၆ မိဗ္ဗိဗ္ဗိမိဗ္ဗိဗ္ဗိ၊မၢကမ္မန္တရး  
(1) Sang nglaksanayang salah timpal;

၁၇၇ ဂမ္မာဂမာ၊မၢကမ္မန္တရး  
(2) Désa Adatnyane.

၁၇၈ မာတိမာ၊မၢကမ္မန္တရး  
sa. Anak istri mobot malantaran lokika sanggraha kandugi pecak nenten  
ကမ္မာကမ္မာ၊မၢကမ္မန္တရး  
katiwakin upakara/upacara pabiakawonan, sané cuntaka :

၁၇၈ မာတိမာ၊မၢကမ္မန္တရး  
anake istri sané mobot punika;

၁၇၉ မာတိမာ၊မၢကမ္မန္တရး  
wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak  
ကမ္မာကမ္မာ၊မၢကမ္မန္တရး  
nenten katiwakin upakara/upacara pabiakawonan miwah widhi widhana,  
မၢကမ္မန္တရး

sané cuntaka :  
၁၇၉ မိဗ္ဗိဗ္ဗိမိဗ္ဗိဗ္ဗိ၊မၢကမ္မန္တရး  
(1) Sang ngembasang putra;



តារាង ១៖ ក្របសភាពនៃធម្មនុញ្ញ  
Kaping 4 Upacara Manusa Yajnya  
បញ្ចប់ការប្រកាស  
Pawos 21

- 171 គ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
(1) Krama Désa minakadi krama Banjar, patut sareng nyanggra miwah nitenin yan  
ក្រុមគ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
wenten sinalih tunggil krama nglaksanayang upacara Manusa Yajnya sané  
មធ្យមណ្ឌល  
mabuat.
- 172 ទម្រង់នៃការប្រកាសនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
(2) Tata cara panyanggrané inucap ring ajeng kasulurang manut pararem;
- 173 ដំបូងគ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
(3) Sang pacang nglaksanayang upacara Manusa Yajnya sané mabuat mangda  
មធ្យមណ្ឌលប្រកាស  
masadok ring Prajuru.
- 131 ធម្មនុញ្ញនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
(4) Manusa Yajnya inggih punika upacara dharmaning kahuripan manusa,  
កម្រិតនៃគ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos  
គ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
kalayusekaran riwekas.
- 191 ក្របសភាពនៃធម្មនុញ្ញ  
(5) Upacara/upakara Manusa Yajnya:  
ហា មធ្យមណ្ឌលប្រកាស  
ha. Magedong-gedongan  
គា គ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
គា. Kepus puser utawi lepas awon  
នា គ្រូបង្គោលនៃគ្រូបង្គោលបង្កើតឡើងដោយគ្រូបង្គោលបង្កើតឡើង  
នា. Tugtug kambuhan  
កា មធ្យមណ្ឌលប្រកាស  
កា. Telubulan/asambutan  
រា មធ្យមណ្ឌលប្រកាស  
រា. Telubulan/asambutan

ka. 𑀓𑀸𑀓𑀾𑀢𑀺𑀓𑀶

ka. Otonan

da. 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

da. Makutang bok

ta. 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

ta. Raja singa/raja swala

sa. 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

sa. Matatah

wa. 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

wa. Masakapan

la. 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

la. Mabayuh

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

Upacara/upakara manusa Yajnya mangda nganutin dresta Désa Adat.

161 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

(6) Upacara-upacara inucap ring ajeng kamargiang nista, madia, utama, manut

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

kecap sastra agama miwah Dresta.

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

Kaping 5 Upacara Bhuta Yajnya

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

Pawos 22

171 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

(1) Désa Adat Bangkyang Jaran patut nyanggra pamargin Bhuta Yajnya

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

marep ring kabuatan Désa Adat Bangkyang Jaran.

181 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

(2) Pidabdab pamargin Bhuta Yajnya inucap ring ajeng, mapagambel kecap sastra

𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

agama, kaanutang ring drestan désa, sané kapikukuh antuk pararem.

191 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶 𑀢𑀺𑀓𑀾𑀢𑀺𑀓𑀶

(3) Krama Désa minakadi krama Banjar patut sareng nyanggra yan wenten sinalih

ព្យាគីក្រូមមកក្នុងគោរពវាវិទ្យាបណ្ណស្រុកយាយមាសក្រុងព្រៃវែង  
tunggil krama sané nglaksanayang upacara Bhuta Yajnya sané mabuat.

- 131 ដំបូងក្រុងគោរពវាវិទ្យាបណ្ណស្រុកយាយមាសក្រុងព្រៃវែង  
(4) Sang pacang nglaksanayang upacara Bhuta Yajnya sané mabuat, mangda  
មេសាភាវិប្បវាសនា  
masadok ring Prajuru.

ហវាសាសិប្បវាសនា

Pawos 23

- 137 ឧបាយកលប្រើប្រាស់ក្រុងគោរពវាវិទ្យាបណ្ណស្រុកយាយមាសក្រុងព្រៃវែង  
(1) Bhuta Yajnya marep ring kabupaten Désa Adat minakadi carun sasih miwah  
មហានិយមភិក្ខុវិទ្យាសូត្រស្រុកយាយមាសក្រុងព្រៃវែង  
sané lianan, kasulurang manut pararem.

- 138 អំពីការឆ្លើយតបទៅនឹងប្រតិបត្តិការសិវិល្យាស្រុកយាយមាសក្រុងព្រៃវែង  
(2) Indik pamargin melasti utawi makiyis, kasulurang manut pararem.

- 139 កង្កែបវង្សាឈរលើដីក្នុងភូមិសាស្ត្រស្រុកយាយមាសក្រុងព្រៃវែង  
(3) Nangken warsa, rikalaning tilem sasih kasanga, patut kalaksanayang tawur  
កាសង្ការកាយសមាគមសិវិល្យាស្រុកយាយមាសក្រុងព្រៃវែង  
kasanga, kalanturang antuk pangrupukan, pinaka cihna nyanggra pangrawuh  
គមលនិយមសិវិល្យាស្រុកយាយមាសក្រុងព្រៃវែង  
Nawa Saka Warsa (Tahun Baru Saka), ring pananggal apisan sasih kadasa,  
មហានិយមភិក្ខុវិទ្យាសូត្រស្រុកយាយមាសក្រុងព្រៃវែង  
kawastanin Nyepi.

- 131 អំពីការកែប្រែប្រព័ន្ធសមាគមសិវិល្យាស្រុកយាយមាសក្រុងព្រៃវែង  
(4) Rikalaning nyepi, soang-soang krama Désa patut ngamargiang Catur Brata  
ប្រតិបត្តិការសិវិល្យាស្រុកយាយមាសក្រុងព្រៃវែង

Panyepian, inggih punika:

ហ	ហាមទំពឹង	មហានិយមភិក្ខុវិទ្យាសូត្រស្រុកយាយមាសក្រុងព្រៃវែង
ha.	Amati Geni	: Tan kengin maapi-api
គ	ហាមទំនើង	មហានិយមភិក្ខុវិទ្យាសូត្រស្រុកយាយមាសក្រុងព្រៃវែង
na.	Amati Karya	: Tan kengin nyambut karya
ឃ	ហាមទំលើង	មហានិយមភិក្ខុវិទ្យាសូត្រស្រុកយាយមាសក្រុងព្រៃវែង
ca.	Amati lelungan	: Tan kengin malelungayan mrika-mriki





បក្ខយស្យាបក្ស

PANCAMAS SARGAH

សុក្រេតាតាបាវង់នាទាធានា

SUKRETA TATA PAWONGAN DÉSA ADAT

បក្ខមាស្យាបក្ស

Palet 1

អ៊ិនឌីកស្វាធារ្យាមិវាស្វាធារ្យាធានាទាធានា

Indik Swadharma miwah Swadikara Désa Adat

កាប៊ីតាតាបាវង់នាទាធានា

Kaping 1 Tugas Désa Adat

បក្សាស្យាបក្ស

Pawos 24

ទាធានាទាធានាតាបាវង់នាទាធានាមិវាស្វាធារ្យាធានា  
Désa Adat Bangkyang Jaran madue amongan sumangdane ngamolihang kasukretan Désa  
ធានាទាធានាតាបាវង់នាទាធានាមិវាស្វាធារ្យាធានា

Adat minakadi trepti, rahayu miwah santih sakala lan nisakala minakadi :

ហា មិវាស្វាធារ្យាធានាមិវាស្វាធារ្យាធានាមិវាស្វាធារ្យាធានា

ha. Memajukan adat, agama, tradisi, seni lan budaya miwah kearifan lokal

ស្វាធារ្យាធានា

krama Désa Adat;

គា ក្រុមសម្របសម្រួលសម្រាប់ទាធានា

na. Nglaksanayang Sabha Désa Adat miwah Kertha Désa Adat;

សា ក្រុមសម្របសម្រួលសម្រាប់ទាធានា

ca. Nglaksanayang Pasraman berbasis keagamaan Hindu sané kaanggen  
ប៊ីត្រីយ្យាតាបាវង់នាទាធានា

Pengembangan jati diri, integritas moral miwah kualitas Krama Bali;

ហា ក្រុមសម្របសម្រួលសម្រាប់ទាធានា

ra. Nglaksanayang panuntun miwah pemberdayaan Krama mangda nincapang

ស្វាធារ្យាធានា

tanggungjawab ring palemahan;

- គា. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ka. Nglaksanayang pengelolaan sampah ring wewidangan Désa Adat Bangkyang Jaran;
- ងា. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- da. Nglaksanayang parikrama Panca Yajnya manut ring tuntunan susastra Agama  
ហិណ្ឌូ  
Hindu;
- ចា. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ta. Nglaksanayang parikrama tiosan manut awig-awig .

កថាខណ្ឌ ២ កិច្ចការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Kaping 2 Kewenangan Désa Adat

បទប្បញ្ញត្តិ ១១

Pawos 25

កិច្ចការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
Kewenangan Désa Adat Bangkyang Jaran inggih punika mengatur, mengurus lan  
មីក្រូហិរញ្ញវត្ថុ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
mengayomi pemargin parahyangan, pawongan, lan palemahan Désa Adat.

កថាខណ្ឌ ៣ កិច្ចការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Kaping 3 Swadikara Désa Adat

បទប្បញ្ញត្តិ ១២

Pawos 26

កិច្ចការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
Swadikara Désa Adat Bangkyang Jaran inggih punika :

- ហា. ក្រុមប្រឹក្សាភិបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ha. Ngupapira miwah mengembangkan sistem pelaksanaan Hukum Adat;
- នា. ក្រុមប្រឹក្សាភិបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- na. Ngupapira katreptian Désa Adat;

- ca. Nyaga kawentenan hak atas tanah padruwen Désa Adat;
- ra. Nyaga kasucian, kelestarian, karesikan miwah katreptian Palemahan  
Désa Adat;
- ka. Nglaksanayang parikrama manut nilai-nilai Sat Kerthi.

បញ្ជី ២

Palet 2

ហិរញ្ញវត្ថុរបស់ភ្នាក់ងារក្រុមហ៊ុនធានា

Indik Tata Pemerintahan Désa Adat

តំបន់ប្រជុំ

Kaping 1 Prajuru

ប្រទេស

Pawos 27

- ១៧៧ ក្រុមហ៊ុនធានា (ក្រុមហ៊ុនធានាប្រជុំក្រុមហ៊ុនធានា) តាមក្រុមហ៊ុនធានា  
(1) Désa Adat Bangkyang Jaran kaenter antuk prajuru Désa Adat, kamanggala  
ក្រុមហ៊ុនធានា  
antuk Bandésa Adat.
- ១៧៨ ក្រុមហ៊ុនធានាប្រជុំក្រុមហ៊ុនធានាតាមក្រុមហ៊ុនធានា  
(2) Banjar kaenter antuk Prajuru Banjar kamanggala antuk Kelihan Banjar utawi  
តាមក្រុមហ៊ុនធានា  
Kelihan Adat
- ១៧៩ ឯកសារប្រជុំក្រុមហ៊ុនធានាប្រជុំក្រុមហ៊ុនធានា  
(3) Sang patut kapilih kaadegang Prajuru Désa Adat, luwire :  
ហិរញ្ញវត្ថុរូបិយវត្ថុប្រជុំក្រុមហ៊ុនធានា  
ha. Bhakti ring Ida Sanghyang widhi Wasa;

ka. ɽʊɽʊɽɛpɛɽɛɽɛɽɛɽɛ

na. jujur miwah satia wacana;

ka. ɽɛ

ca .Mayusa pinih kidik tigang dasa nem warsa,tur mawit saking Krama  
ɽɛɽɛɽɛɽɛ

ngarep;

ka. ɽɛɽɛɽɛɽɛɽɛ

ra. Tan cedangga;

ka. ɽɛɽɛɽɛɽɛɽɛ

ka. Uning masatra

121 ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

(3) Prajuru Désa/Banjar patut:

ka. ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

ha. Mawit saking krama ngarep/krama pangele;

ka. ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

na. Kaadegang prajuru malarapan antuk paras paros utawi pamilihan  
ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

jeroning paruman krama Désa/Banjar Adat nyabran 5 warsa, sajawaning

ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

wénten pariindikan tios tur sang sampun puputing panumaya kengin kapilih

ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

malih apisan, manut pararem.

ka. ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

ca. Maduluran atur piuning ring Pura Désa.

ka. ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

ra. Kelihan Adat pinaka pangenter Banjar Adat,sané karombo

ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

antuk juru arah,pinaka Juru Gumencang.

131 ɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛɽɛ

(4) Indik Prajuru, Kerta Désa lan Sabha Désa, kasulurang manut pararem.

ບາງບາສິນໂຫຼ້ວ

Pawos 28

127 ຕັ້ງກຸ່ມຄະນະພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

(1) Bandésa Adat karombo antuk:

ບາ ບາດຊາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

ha. Patajuh pinaka wakil Bandésa Adat;

ສາ ບາດຊາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

na. Panyarikan pinaka juru surat;

ສາ ບາດຊາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

ca. Patengen pinaka pangemong druen Désa;

ກາ ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

ra. Kasinoman pinaka juru gumancang, juru arah;

128 ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

(2) Sajeroning ngenterang kasukretan kaniskala, Bandésa Adat patut

ຍິນິຕິບັນຍັດພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

misinggihang Sulinggih, Pamangku Kahyangan Désa.

129 ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

(3) Krama Désa taler ngadegang kerta Désa lan Sabha Désa, mawit saking prajuru

ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

sané sampun puputing panumaya, sang wikan ring Adat miwah Agama,

ຍິນິຕິບັນຍັດພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

miwah sané lianan, sané kasulurang manut pararem.

131 ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

(4) Krama Désa taler ngadegang tatelik Désa sané kasinanggeh pacalang Désa

ສາມິກສາຍພິມສາມສິນຄູ່ກຸ່ມຄະນະພິມສາມສິນ

sané kasulurang manut pararem.

ບາງບາລີກູ່ມັ່ນ

Pawos 29

1271 ສູ່ວັຍສິຕາກູ່ທອດເຂດເກີນູ່ມິກາະ

(1) Swadharmaning Bandésa Adat, luwire:

ບາ ກູ່ຕູ່ນິບກູ່ຍາກູ່ຍາກູ່ທອດເຂດເກີນູ່

ha. Ngenterang paruman-paruman Désa Adat;

ສາ ກູ່ຕູ່ນິບກູ່ສາມາກູ່ທອດເຂດເກີນູ່ມິກາະ

na Ngenterang panglaksanaan sadaging awig-awig miwah pamutus;

ສຽຍາທອດສາກູ່ສິຕິບຸກູ່ຍາກູ່

Krama Désa sané sinanggeh pararem;

ສາ ກູ່ສາມາກູ່ຍາກູ່ທອດເຂດເກີນູ່ມິກາະ

ca. Ngraksa miwah nudonang tata titine migunayang sarajabrana;

ສຽບາກູ່

druen Désa;

ກາ ກູ່ສູ່ສາມາກູ່ຕູ່ນິບກູ່ສຽຍາທອດສາກູ່ຍາກູ່

ra. Nuntun saha ngenterang krama Désa rawuhing warga Désa sami,

ກູ່ບາກູ່ສາກູ່ສຽຍາທອດສາກູ່ຍາກູ່

ngupadi kasukretan Sekala lan niskala;

ສາ ກູ່ສູ່ສາມາກູ່ຕາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່

ka. Nuntun saha nyaksi Upacara Sangaskaraning kahuripan sané

ຍາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່

mabuat minakadi sané ngilitang sulur pakulawargan;

ສາ ກູ່ສູ່ສາມາກູ່ຕູ່ນິບກູ່ສຽຍາທອດເກີນູ່ມິກາະ

da Nuntun saha ngenterang krama Désa, nginggilang Agama Hindu kasucian

ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່

kahyangan, kasucian palemahan, kasucian pawongan, miwah tata

ເກີນູ່ມິກາະ

titine migunayang setra;

ທາ ຍາກູ່ບາກູ່ສູ່ສາກູ່ສາກູ່ສາກູ່ສາກູ່ສາກູ່

ta. Mawosin miwah niwakang pamutus marep ring wicaran warga Désa;



- ၅၂၂၂ ဟုပာဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
- ra. Luput paturunan marep ring kabupaten Désa Adat;
- ၅၂၂၂ ဟုပာဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
- ka. Polih pahpahan upon upon plaba carik/tegal druwen Désa.

### ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)

Pawos 31

- ၂၅၅၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ) ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
  - (1) Prajuru Désa Adat, kapilih nyabran 5 warsa, ngawit saking padewasané သဟကတသေ့(ပဟကတသဂီၢ်ဃိတဗါ) sané kaadegang prajuru Désa Adat.
- ၂၅၅၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ) ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
  - (2) Prajuru Désa Adat sané swadharmannya sampun puputing sengker, kengin သေ့(ပဟကတသဂီၢ်ဃိတဗါ) kapilih malih apisan.
- ၂၅၅၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ) ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
  - (3) Pariindikane ngadegang prajuru Désa Adat sakaluwire, kapastikayang သေ့(ပဟကတသဂီၢ်ဃိတဗါ) malarapan paruman Désa Adat tur kaingkupin antuk krama.
- ၂၅၅၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ) ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
  - (4) Wusan dados prajuru Désa Adat, sangkaning:
    - ဟ၂ ဟုပာဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
    - ha. Seda/Lina
    - ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
    - na. Pinunas ngraga malantaran jalaran sané pastika;
    - ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
    - ca. Swadharmanya sampun puputing sengker;
    - ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
    - ra. Kawusanang/ kanorayang olih krama Désa duaning iwang pamargi သေ့(ပဟကတသဂီၢ်ဃိတဗါ) manawi nilar sesana;
    - ၅၂၂၂ ပဟဘာဝသေ့(ပဟကတသဂီၢ်ဃိတဗါ)
    - ka. Balu;





ທາດສາທາລະນະພາບທາດ

Tata Cara Ngadegang Sabha Désa

ບາບພາສີປູກປູນ

Pawos 33

171 ສາທາລະນະພາບທາດ 9 ນິຍົມທາດສາທາລະນະພາບທາດ

(1) Sabha Désa akwehnya 5 (limang) nyantos 9 (sanga) diri.

181 ສາທາລະນະພາບທາດທາດສາທາລະນະພາບທາດ

(2) Sané dados kaadegang Sabha Désa luwirnya:

191 ອຳນວຍການສາທາລະນະພາບທາດ

ha. Mawiwit saking krama ngarep, kautus olih krama Banjar Adat

ສາທາລະນະພາບທາດ

Kasulurang manut pararem;

201 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

na. Sang sané sampun sinanggeh wikan ring tata cara, sastra, budaya Bali

ບາບພາບທາດ

lan dresta.

211 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

ca. Sang sané sampun sinanggeh uning ring indik bebantenan miwah caru

ອຳນວຍການສາທາລະນະພາບທາດ

manut linging Tatwa Wrespati Kalpa, Widhi Sastra, Mpu Lutuk

ອຳນວຍການສາທາລະນະພາບທາດ

miwah sapanunggalannia;

221 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

ra. Sang sané sampun sinanggeh uning ring padewasan manut wariga;

231 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

ka. Sang sané siyosan ring punika, sané ngawinang Désané makrama rahayu;

241 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

da. Ritakala kacawis, mayusa nenten langkungan ring 70 (pitung dasa) warsa;

251 ສາທາລະນະພາບທາດສາທາລະນະພາບທາດ

ta. Kapilih olih Prajuru Désa.

សិវ្យាង្គីនិទា្គនា  
Kaping 3 Kerta Désa  
ហុហុសិវ្យាង្គី  
Pawos 34

127 និទា្គនាហិក្ខិប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

- (1) Kerta Désa inggih punika genah Prajuru Désa lan krama désa nunas  
ឆ្លើយទីមួយនិទា្គនាប្បនិទា្គនាប្បនិទា្គនា  
dharma tetimbangan yéning wénten nepasin daging awig-awig.

128 ឆ្លើយនិទា្គនាប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

- (2) Swadharma Kerta Désa, wenang mapaica saluwiring dharma tetimbang  
និទា្គនាប្បនិទា្គនា  
ring Prajuru Désa.

ហា ហិក្ខិប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

ha. Indik Prajuru Désa sané singsal ngamargiang awig-awig.

នា ហិក្ខិប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

na. Indik nguwah nguwuhin Awig-awig Désa Adat.

សា ហិក្ខិប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

ca. Indik kawéntenan byuta ring Désa Adat sané kasengguh perkara.

129 និទា្គនាប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា

- (3) Kawenangannia, ngicénin dharma tetimbang lan ngawantu Prajuru Désa  
ប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា  
lan krama désa yéning wénten pikobet indik pamargin awig-awig  
ប្បនិទា្គនាប្បនិទា្គនាប្បនិទា្គនា  
lan sané kasengguh perkara.

ហុហុសិវ្យាង្គីនិទា្គនា

Tata Cara Ngadegang Kerta Désa  
ហុហុសិវ្យាង្គី  
Pawos 35

130 និទា្គនាហុហុសិវ្យាង្គីនិទា្គនា

- (1) Kerta Désa akwéhnya 3 (tigang) diri nyantos 5 (limang) diri.

၂၅၁ သုတေသနအဖွဲ့အစည်း၏ဖွဲ့စည်းပုံ

(2) Sané dados kaadegang Kerta Désa luwiré:

ဟၢ ဝိသိသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း

ha. Mawiwit saking krama ngarep, naenin dados Prajuru Désa utawi ပြုစုပေးအပ်

Prajuru Banjar.

ခၢ ဝိသိသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း

na. Wikan ring daging sastra agama, hukum adat lan hukum Nasional.

ဆၢ ဝိသိသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း

ca. Ritakala kacawis, mayusa nenten langkungan ring 70 (pitung dasa) warsa.

ဂၢ ဝိသိသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း

ra. Kapilih olih Prajuru Désa.

ပဏ္ဍိတ

Palet 3

ဝိသိသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း

Indik Lembaga Pengambil Keputusan

အပိုင်း ၁ ပဏ္ဍိတအဖွဲ့အစည်း

Kaping 1 Paruman Désa Adat

ပုဒ်မ ၃၆

Pawos 36

၂၅၂ သုတေသနအဖွဲ့အစည်း၏ဖွဲ့စည်းပုံ

(1) Dudonan paruman ring Désa Adat Bangkyang Jaran, luwire:

ဟၢ ပဏ္ဍိတအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

ha. Paruman Krama Désa, kawentenang sanistannya apisan jeroning awarsa ဟုမသိဗျာရိဗျာဏပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းအဖွဲ့အစည်း  
utawi manut kabuatan, sané karihinin antuk tetibak arah-arah.

ခၢ ပဏ္ဍိတအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

na. Paruman padgatakala, rehning wenten indik sané dahat mabuat sané ပဏ္ဍိတအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း  
pacang kabaosang, sané karihinin antuk tetibak arah-arah.

ဆၢ ပဏ္ဍိတအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

ca. Paruman Kerta Désa, kawentenang padgatakala manut kabuatan.

ກາ) ບາງຄຳສັບຕາມກຽມສຳລັບຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
ra. Paruman Krama Banjar, kawentenang manut pamastika miwah pararem  
ກຳລັງກຳລັງຕາມກຽມສຳລັບຄຳສັບເຫຼົ່ານີ້

soang-soang Banjar Adat.

ສາ) ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

ka. Paruman sekaa-sekaa, kawentenang manut kabuatang.

121 ບໍ່ມີຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

(2) Pamargin paruman Désa/Banjar Adat patut nganutin dudonan:

ທາ) ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

ha. Paruman wawu kengin kakawitin sasampune katedunin pinih  
ທີ່ມີຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
kedik atenga lintang adiri saking sang sané patut ngamiletin paruman  
ສາຍຕາບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
kamanggala antuk tengeran suaran kulkul, mabusana adat Bali,  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
tan kalugra makta gagawan sakaluwire, karihinin antuk ngarcana  
ທາບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

Bhagawan Panyarikan, jalaran widi widhana lan cane.

ສາ) ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

na. Maka pangawit kalaksanayang panyacak pangese, karuntutin  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
antuk nyacak dadosan, wawu kalanturang antuk parum.

ສາ) ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

ca. Maka pamastika wahu kengin nyacak pangsep, kasulurang  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
manut pararem, sesampun paruman puput, patut kacakcak malih,  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
tur sané kasep, sang ninggal paruman miwah sané nosa,  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້  
wenang katibakin danda, sané agenga alitipun, kasulurang  
ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້ ບາງຄຳສັບອື່ນໆທີ່ມີຄຳສັບເຫຼົ່ານີ້

manut pararem;



ສູນຊີວິດທຳມະຊາດບາງກຳສຸກທາດອາດາດ

sulur artabrana druen Désa Adat.

1301 ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

na. Pangrencanan prajuru, ngeninin Utsahan Désané kapungkur.

1302 ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

(2) Pamutus paruman krama Désa sané sinanggeh pararem, kamanggehang maka

ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

pamitegep panglaksanaan awig-awig.

ບາງກຳສຸກທາດອາດາດ

Pawos 38

1303 ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

(1) Paruman prajuru Désa Adat, kawenangang wantah ngrincikang pangrencana

ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

marep ring utsahan Désané kapungkur

1304 ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

(2) Paruman prajuru Désa Adat, tan kawenangang ngamedalang tategen ring

ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

Krama Désa, saderenge kaingkupin antuk krama Désa.

1305 ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

(3) Pamutus Paruman Prajuru/ Kerta Désa/ Sabha Désa kengin ngwetuang pasuara

ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

manut daging pituduh sang ngawa rat, utawi ngonekang pamutus sané pecak

ບຸກຄົນທຳມະຊາດບາງກຳສຸກທາດອາດາດ

sampun dados Pararem Krama Désa.

အပိုင်း ၂ ပါးစပ်ပစ္စည်းများအကျဉ်းချုပ်  
Kaping 2 Pesangkepan Krama Désa Adat  
ပုဒ်မ ၃၉  
Pawos 39

မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်  
Sajeroning sangkepan, Bandésa utawi Prajuru Adat patut nambyakang :

- ၁။ ပါးစပ်ပစ္စည်းများကို ထိခိုက်စေရန်အတွက်
- ha. Papeson munjuk lungsuring ayah-ayahan;
- ၂။ ပါးစပ်ပစ္စည်းများကို ထိခိုက်စေရန်အတွက်
- na. Pamargin panelas arta brana druwen Désa;
- ၃။ ပါးစပ်ပစ္စည်းများကို ထိခိုက်စေရန်အတွက်
- ca. Pamargin usaha-usaha Désa sané mabuat;
- ၄။ မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- ra. Daging pasangkepan miwah pasuaran-pasuaran sané mabuat;
- ၅။ ပါးစပ်ပစ္စည်းများကို ထိခိုက်စေရန်အတွက်
- ka. Pidabdab prajuru nganinin usaha kertin Désané kapungkur miwah sané  
မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- siosan;
- ၆။ မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- da. Nambyakang sahanan dadauhan Guru Wisesa.

ပုဒ်မ ၄၀  
Pawos 40

ပါးစပ်ပစ္စည်းများကို ထိခိုက်စေရန်အတွက်  
Pasangkepan sida mamargi prade:

- ၁။ မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- (1) Risampune sang ngayahan langkung ring satenga jeeg Krama
- ၂။ မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- (2) Karihinin antuk suaran kulkul;
- ၃။ မိမိတို့ကလေးများ၏အကျိုးအမြတ်များကို ထိခိုက်စေရန်အတွက်
- (3) Pamilet mabusana Adat (madestar, makwaca makerah, makampuh, mawastra



ຍາພາພາກຊື່ຕາສາ

malalancingan);

131 ບຍີ່ຫຼ່າງຊື່ສາທາລະນະ

(4) Pamilet nénten makta gagawan;

132 ທາມາຣາທາລະນະທາກິສາສາທາລະນະທາກິສາສາ

(5) Tan maren ngastiti Ida Bhagawan Panyarikan macihna antuk ngarihinin  
ຕາມາຣາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ  
ngaturang banten cane ring baduur meja sané kaaturang olih Bandésa.

133 ບາບາກາທາລະນະທາກິສາສາທາລະນະທາກິສາສາ

(6) Pabacakan pangrauh kamargiang sadurung ngawit paruman;

134 ສາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

(7) Sakeng ngawit rauh puput sang ngayah patut malinggih trepti, sadurung  
ສາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

katitah kangkat matangi, sang ngayah tegteg malinggih;

135 ສາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

(8) Sahanan pinaka pamutus mangda madasar antuk dasar tan piwal ring pamargi  
ສາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

katah tur mawesana kabecikan;

136 ບາບາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

(9) Prade rikala mutusang babawos tan sida antuk puluk, kaputusan antuk  
ບາບາກາທາລະນະທາກິສາສາທາລະນະທາກິສາສາທາລະນະທາກິສາສາ

paswaran pinih akeh.

ပဉ္စမမြောက်

Palet 4

ဟိန္ဒူ၏ဥပဒေစာမူကြမ်း

Indik Lembaga Adat

စာပိုဒ် ၁၇၂ ပဟိန္ဒူစာမူကြမ်း

Kaping 1 Paiketan Pemangku

ပဉ္စမမြောက်

Pawos 41

ပဟိန္ဒူစာမူကြမ်းဟိန္ဒူပုဂ္ဂိုလ်တို့အားပုဂ္ဂိုလ်တို့အားပုဂ္ဂိုလ်တို့အားပုဂ္ဂိုလ်တို့အား  
 Paiketan Pemangku inggih punika pupulan warga sané sampun katambyakan pinaka  
 မဉ္ဇူပဟိန္ဒူစာမူကြမ်းမဉ္ဇူပဟိန္ဒူစာမူကြမ်းမဉ္ဇူပဟိန္ဒူစာမူကြမ်းမဉ္ဇူပဟိန္ဒူစာမူကြမ်း  
 mangku. Angga paiketan mangku maswadharma kukuh ngamargiang dharma  
 စာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း  
 kapamangkuan , nincapang kaweruhan lan kawagedan indik kapamangkuan, tur  
 စာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း  
 mautsaha manados panuntun pamargi ajahan agama miwah sida manados tatuladan.

ပဉ္စမမြောက်

Pawos 42

- ၁၇၂ ဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
- (1) Ring soang-soang kahyangan inucap ring ajeng, patut kadegang pamangku.
- ၁၇၃ မဉ္ဇူပဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
- (2) Pidabdabe ngadegang Pamangku, nganutin dudonan :
  - ဟ။ ဗွန်ပဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
  - ha. Ngwilang saking turunan utawi ngawaris ;
  - ခ။ မဉ္ဇူပဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
  - na. Malantaran nyanjan utawi nuhur ring pura sané karerehang pamangku;
  - ဆ။ မဉ္ဇူပဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
  - ca. Malantaran kapilih antuk krama Désa.
- ၁၇၄ မဉ္ဇူပဟိန္ဒူစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်းစာမူကြမ်း
- (3) Sang tan kawenang kaadegang dados pamangku , luwire :

ហា រុសឆត្តា ល្ងបិរុក្កុវេ រុបុរុសិ រុបុរុក្កុវេ ហិ ស្វតិរុបេ រុស្សាបេ រុក្កុវេ រុក្កុវេ

ha. Cedangga, luwire : peceng, perot, cungh, lan sapanunggalannya ;

គា សបសិរា ហ្មិសិ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

na. Sapa sira ugi sané nenten kapatutang manut pararem ;

សា រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

Nandang sakit ila, ayan, buduh, miwah pinungkan sané tan keneng  
ហិ រុក្កុវេ រុក្កុវេ

tinamban ;

រា សិមធី រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

ra. Sang maderbe parilaksana nenten becik.

131 ប្រាបា រុក្កុវេ រុក្កុវេ រុក្កុវេ

(4) Prabea kapamangkuan :

ហា ប្រាបា រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

ha. Prabea adiksa widi utawi ngwintenang Pamangku druen Désa,  
រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

kamedalin miwah kalaksanayang olih krama Désa ;

គា មរុបិ ប្រាបា រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

na. Marep ring prabean Pitra Yajnya ring Pamangku, Panyadé, Serati

ស្វត្រិ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

Sutri, yan séda ri wekas, Krama Désané patut maweh Dana Punia  
រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

manut pararem.

131 បេត្តបេត្ត រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

(5) Pamangku patut ngamanggehang sesana miwah agem-ageman pamangku;

បុប្ផា រុក្កុវេ រុក្កុវេ

Pawos 43

ស្វាធារណ៍ រុក្កុវេ

Swadharmaning pamangku:

ហា រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

ha. Ngenterang upacara piodalan ring kahyangan sané kaempon utawi ring  
រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ រុក្កុវេ

pakubon soang-soang krama ;



ໜ້າ ງຸບາວນິຊຸບາວນິບາຊຽວາກິລັບສບຸກາສິ

1. Olih-olihan sarin penauran :

ໜ້າ າຫຼ້າເອີເຕໂສເບຍຫຼ້າ

ha. 3 (tiga) ka Pamangku;

ສາ າຫຼ້າສາລິຊຸນິກເອີ

na. 2 (kalih) serati;

ສາ າຫຼ້າສາລິຊຸນິກສຸເງີ

ca. 2 (kalih) Sutri;

ກາ າຫຼ້າສາລິຊຸນິກບິເກາກາ

ra. 2 (kalih) Panyade ;

ສາ າຫຼ້າເອີເຕໂສເຕເຕຫຼ້າ

ka. 3 (tiga) ka Banjar.

ຫຼ້າ ງຸບາວນິຊຸບາວນິບາຊຽສາລິບສາກາກາດາຍເຊສຸງກາດາສາ

2. Olih-olihan wusan Upacara Dewa Yajnya (surudan)

ບຸນສຸງສຸບເຊເບຍຫຼ້າ ບເບລິບສາລິຊຸນິກສຸເງີ

ulu suku pat,ka Pamangku, pala kiwa ka serati lan sutri.

ຫຼ້າ ງຸບາວນິຊຸບາວນິບາຊຽກຸບາສສຸສຸນິກສຸເງີສາກາກາດາຍ

3. Olih-olihan sewosan kasulurang manut Pararem.

ສາ ບຸນກຸບາດາຍເຊສຸງກາດາຍ

na. Upon palaba carik miwah tegal manut pararem;

ສາ ບິເຍສຸງກຸບາດາຍເຊສຸງກາດາຍສຸງກາດາຍສຸງກາດາຍ

ca. Pemangku polih leluputan ayah-ayah, reramon miwah urunan

ສາສຸງກຸບາດາຍເຊສຸງກາດາຍ

kasulurang manut pararem;

ບາບສາລິ 391

Pawos 45

ໜ້າ ບເຍສຸງກາດາຍເຊສຸງກາດາຍສາລິ

(1) Pamangku kagentosin, riantukan:

ໜ້າ ງາສາ/ນິໂຍາ

ha. Seda/lina;

ສາ ບິເຍສຸງກາດາຍເຊສຸງກາດາຍສາລິ

na. Pinunas ngraga, menawi kageringan lan sapanunggilannya;

ສາ ສາບຸສາຄືກຳນົງສຽຍາກິພາຮູສາສົບເບັ້ມັສສາສບຍາສູງ

ca. Kawusanang olih krama, riantukan nilar sesanan pamangku.

1771 ທາສາກາສາຕັບຕີບິບຸກຸຮາມິສາຍສູງສາສູງກິຍສູງທາກບູຢາ

(2) Tata carane ngadengang miwah ngentosin pamangku, kasulurang manut pararem.

ສາບີໂຕໂປບບິສິທາສຽງກາອິ

Kaping 2 Paiketan Serati

ບາບາສາ 1361

Pawos 46

ບາບິສິທາສຽງກາອິບິຕຸ້ງບຸກິສາບູບູບູສົບເບັ້ມັສສາສບຍາສູງທາກບູຢາ  
Paiketan Serati inggih punika pupulan warga sané sampun maduwe kaweruhan kalih  
ສາບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

kawagedan indik wawantenan tur sampun kacihna sampun mawinten kaseratian.

ສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

Swadharma para angga ngukuhan wangun lan pamargi wawantenan manut sastra

ສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

dresta kaadungan sareng dresta siosan. Para angga Serati mautsaha pinaka

ບາບຸສາຄືກຳນົງສຽຍາກິພາຮູສາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

panuntun satunggil parikrama ngamargiang upakara, upacara manut pabuat.

ບາບິສິທາສຽງກາອິບິຕຸ້ງບຸກິສາບູບູບູສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

Indik swadharma lan sasana serati kasulurang manut pararem.

ສາບີໂຕໂປບບິສິທາສຽງກາອິ

Kaping 3 Paiketan Wredha

ບາບາສາ 1371

Pawos 47

ບາບິສິທາສຽງກາອິບິຕຸ້ງບຸກິສາບູບູບູສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

Paiketan Wredha inggih punika pupulan warga sané sampun mayusa 60 warsa utawi

ທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາສົບເບັ້ມັສສາສບຍາສູງທາກບູຢາ

Langkung sané kaaturin galah lan genah nyagra kaseger ogeran nyane tur kaangge genah

គ្យតសិវិហ័រិទេវិ  
nunas piteket.

តាបិ្ស៤១ បហិរិទេវិសាវិ

Kaping 4 Paiketan Pecalang

បហុហាវិ៤៨

Pawos 48

បិសាវិហិព្រិវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ  
Pecalang inggih punika pupulan warga sané kaaturin swadharma widang kasutreptian  
ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ  
lan kasukretan nganinin wawidangan Désa rauh sadaging nyane:

ហា បសាវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

ha. Pacalang kaadegang lan kararianang olih Bandésa Adat kadasarin antuk  
ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ  
putusan Désa Adat, ring paruman Désa Adat.

នា ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

na. Swadharma pacalang sané siosan inggih punika swadharma negara manut titah  
ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ  
Bandésa utawi Prajuru siosan;

សា រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

ca. Ring sajeroning nincapang kaweruhan pacalang polih aguron-guron saking  
ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ  
guru wisesa.

ហា បសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

ra. Pacalang polih olih-olihan manut pararem;

នា ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

ka. Swadharma pacalang kadabdabin nganutin tuntunan sasana pacalang;

នា ប្រិវិសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

da. Tuntunan sasana pacalang kamedalan olih Majelis Désa Adat;

ហា បសាវិប្រិវិសាវិប្រិវិសាវិប្រិវិសាវិ

ta. Masa ayahan Pacalang pateh ring masa ayahan Bandésa lan Prajuru.

အပိုဒ် ၅ ပါကီတဲယဝနာ ဒေသအထွေထွေ

Kaping 5 Paiketan Yowana Désa Adat

ပုဒ်မ ၂၃၄၂

Pawos 49

ပုဒ်မ ၅ ပါကီတဲယဝနာ ဒေသအထွေထွေ

Paiketan yowana Désa Adat :

- ၁။ ပါကီတဲယဝနာ ဒေသအထွေထွေ ပါကီတဲယဝနာ ဒေသအထွေထွေ
- ha. Anak-anak saking krama sané sampun mayusa 15 tiban utawi sampun ngeranjing  
 ၁၅ နှစ်အထိ သို့မဟုတ် ၁၅ နှစ်အထိ ဝတ်ပြုမှု ပြုစုမှု ပြုစုမှု ပြုစုမှု  
 ring SMP kelas 3 ngantos mayusa 35 warsa tur durung marabian mangda  
 ကာလပိုင်းကတည်းက ဝတ်ပြုမှု ပြုစုမှု ပြုစုမှု ပြုစုမှု  
 nyaluk manados angga Yowana Désa Adat.
- ခ။ ယဝနာ ဒေသအထွေထွေ ယဝနာ ဒေသအထွေထွေ
- na. Yowana Désa Adat Bangkyang Jaran mawasta STT.Giri Putra;
- ဆ။ ပါကီတဲယဝနာ ဒေသအထွေထွေ ပါကီတဲယဝနာ ဒေသအထွေထွေ
- ca. Angga Yowana Désa Adat patut ngarembe parikrama krama manut sesanan  
 ကာလပိုင်းကတည်းက ဝတ်ပြုမှု ပြုစုမှု ပြုစုမှု ပြုစုမှု  
 nyane lan pituduh Bandésa lan Prajuru Désa Adat.

အပိုဒ် ၆ ပါကီတဲယဝနာ ဒေသအထွေထွေ

Kaping 6 Paiketan Krama Istri Désa Adat

ပုဒ်မ ၂၃၄၂

Pawos 50

ပုဒ်မ ၆ ပါကီတဲယဝနာ ဒေသအထွေထွေ

Paiketan Krama Istri inggih punika pupulan istri krama lanang Désa sané maswadharma  
 ကာလပိုင်းကတည်းက ဝတ်ပြုမှု ပြုစုမှု ပြုစုမှု ပြုစုမှု  
 Ngarampih swadharma krama lanang kalih ngamargiang parikrama Désa manut pabuat.



အပိုဒ် ၇ ပါကီတန် ပာဗာမန်

Kaping 7 Paiketan Pasraman

ပာဗာမန် ၅၁

Pawos 51

ပာဗာမန် နှစ်ပတ်လည် အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

Pasraman inggih punika genah paajah-ajahan utawi paura-urukan majeng warga

တစ်နှစ်ပတ်လည် အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

Nganinin Tri Kerangka Agama Hindu tur parilaksanan nyane.

ပဏ္ဍိတ ၅၁

Palet 5

ဟိန္ဒူ အစည်းအဝေး

Indik Kulawarga

အပိုဒ် ၁ ပါကီတန်

Kaping 1 Pawiwahan

ပာဗာမန် ၅၂

Pawos 52

၁၇၁။ ကျေးဇူးတင်စွာ အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

(1) Krama Désa minakadi krama Banjar, patut sareng nyanggra miwah nitenin yan

ကုမ္ပဏီ အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

wenten sinalih tunggil krama sané nglaksanayang upacara pawiwahan.

၁၇၂။ ပာဗာမန် အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

(2) Panglaksanaan pawiwahan, mawit saking :

ဟ။ မလန္တန် ပာဗာမန်

ha. Malantaran papadikan;

ခ။ မလန္တန် အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

na. Malantaran ngrorod utawi ngrangkat;

ဆ။ မလန္တန် အစည်းအဝေး အစည်းအဝေး အစည်းအဝေး အစည်းအဝေး

ca. Malantaran nyentana utawi nyentana nyeburin;

121 ຫົວໜ້າບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານ  
 (3) Indik pawiwahan, Désa Adat Bangkyang Jaran ngamanggehang Undang-Undang  
 ຍົບຍຸບົກທຸກໜ້າຄູ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານ  
 miwah Peraturan Pemerintah, sané ngindikang pawiwahan mapagamel  
 ສັນຍາສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານ  
 kecap sastra agama tur kanutang ring drestan Désa.

131 ສິນລິນຸທິປະໄຕສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 (4) Sinalih tunggil krama sané pacang nglaksanayang upacara Pawiwahan, mangda  
 ຍົບຍຸບົກທຸກໜ້າຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 masadok ring prajuru.

191 ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 (5) Pawiwahan sané kamanggehan ring Désa Adat Bangkyang Jaran:  
 ທາ ບາງຄັ້ງທີ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 ha. Patut kategepin antuk Tri Upasaksi inggih punika: manusa saksi,  
 ທຸກຄົນສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 Bhuta saksi miwah dewa saksi nganutin Agama;  
 ສາ ຍົບຍຸບົກທຸກໜ້າຄູ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 na. Manusa saksi minakadi prajuru Banjar/Désa Adat miwah prajuru  
 ສິນລິນຸທິປະໄຕສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 Dinas, sané nglantur nglikitayang pawiwahne punika;  
 ສາ ທາງບາງຄັ້ງທີ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 ca. Taler patut kategepin antuk penyaksi saking krama Banjar.  
 ກາ ປຸກທຸກຄົນຄູ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 ra. Prade ngambil anak masewosan Agama, mangda karirihin antuk Upacara  
 ສຸພິບທານີ  
 Sudi Wadani.

141 ສານຸທິປະໄຕສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 (6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan  
 ສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 Sakadi ring sor puniki:  
 ທາ ບາງຄັ້ງທີ່ບໍລິຫານສາທາລະນະສຳນັກງານຄຸ້ມຄອງຄູ່ບໍລິຫານສາທາລະນະສຳນັກງານ  
 ha. Panyaksi ka Banjar;

na. Panyaksi ka Désa;

ca. Panyaksi ring prajuru Désa Adat miwah prajuru dinas;

ra. Panebas ilikita pawiwahan sané, ageng alitipun nganutin pararem

miwah pamastikan sang ngawawenang;

(7) Pawiwahan sané nenten kadadosang :

ha. Ring sameton sodet miwah kuwalon;

na. Ring meme bapa rupaka miwah kuwalon,

ca. Ring rerama dinyama lanang istri, miwah sané lianan, manut lelintih

paiketan pakulawargan kenceng ngunggahan lan nedunang.

ra. Ten dados masanding antuk brana, sanjata lan sakancannya manut

sakadi daging Mahasabha Parisada Hindu Dharma.

ບາບສາມີ໑໘

Pawos 53

(1) Tata cara pawiwahan ring Désa Adat Bangkyang Jaran nganutin dudonan:

ha. Kulawargan sang pacang kapawarangang, pinih rihin patut masadok ring

Prajuru Désa Adat;

na. Prajuru patut maritatas, napike pawiwahanne sané pacang kamargiang

សាមុទ្រត្រូវទំនងក្នុងការបំបាត់ក្រុមហ៊ុនធុរកិច្ច  
sampun nganutin pidabdab pawiwahan utawi durung, yening durung  
ហេតុហេតុប្រក្រតីយ៍នៃការត្រួតត្រាគ្រប់គ្រងប្រតិបត្តិការបំបាត់ក្រុមហ៊ុន  
anut, prajuru patut nibakang tuntunan, kandugi pamargin pawiwahane  
ប្រសិនបើសិន្យប្រសិនបើ  
prasida becik tur lantur.

១២១ ប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ច

(2) Pamargin papadikan kadudonang sakadi ring sor:

២១ ប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ចស្របច្បាប់

ha. Pasuakan papadikan, kamargiang jantos ping tiga, sowang-sowang  
មេធាវីប្រតិបត្តិការ

malarapan antuk:

១៣១ គ្រឹះស្ថានមេធាវីប្រតិបត្តិការ

(1) Kapratama, malarapan antuk canang;

១២១ គ្រឹះស្ថានប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ច

(2) Kaping kalih, nglanturang babawosan;

១២១ គ្រឹះស្ថានប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ចប្រតិបត្តិការ

(3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan  
ប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ច

Papadikanne sampun puput;

១៣១ សមាជិកក្រុមហ៊ុនធុរកិច្ចស្របច្បាប់ត្រូវតែមានសេចក្តីស្នើសុំ

(4) Sajawaning dudonan sakadi ring ajeng, taler nganutin Désa kala patra.

គ១ សមាជិកក្រុមហ៊ុនធុរកិច្ចស្របច្បាប់ត្រូវតែមានសេចក្តីស្នើសុំ

na. Sasampun pasuakan papadikane puput, wadone raris kairing budal  
គ្រឹះស្ថានប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ច  
kapaumahan lanange, nuli katiwakin pabiakala lan upacara  
បំបាត់ក្រុមហ៊ុនធុរកិច្ច

pawiwahan;

១៤១ មេធាវីប្រតិបត្តិការបំបាត់ក្រុមហ៊ុនធុរកិច្ច

ca. Mangda pangambile tumus sekala niskala, ring subha dewasa sané

សមាជិកក្រុមហ៊ុនធុរកិច្ចស្របច្បាប់ត្រូវតែមានសេចក្តីស្នើសុំ  
sampun kacumponin, kulawarga purusa raris matur pakeling wadone ring

ສຕຸງ/ບຸຍາດສຸຍາກສາຍເບນກູນສູນິດເທົາ

sanggah/pamrajan pradhane, majalaran antuk pejati.

127 ພາລະບິບາຍສາຍເບນກູນສູນິດເທົາ/ຫຼັງກາຍ/ຫຼັງເທົາ/ຫຼັງບິນິດ/ຫຼັງບິນິດ

- (3) Yan pawiwahane malantaran antuk ngorod/ngrangkat/ngunggahin/ngrenanin, ບຸຍາດສຸຍາກສາຍເບນກູນສູນິດເທົາ

patut kadudonang sakadi ring sor:

ບາ ບຸກຍສູນກຸກຕບຸຍາດສູນິດເທົາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- ha. Reraman lanange patut ngawetenang pejati malantaran duta, sakirang-  
ສາຍເບນກູນສູນິດເທົາ 2 ( kalih ) diri;

kirangnya 2 ( kalih ) diri;

ສາ ທີ່ສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- na. Genah antena tan kengin ring pumahan lanange, sadurung katiwakin  
ປຸກສາຍເບນກູນສູນິດເທົາ

upacara pabiakala;

ສາ ບິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- ca. Pejatine patut kadulurin antuk panglukuan, mapurwaka antuk nglungsur  
ບິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

geng rena sinampura ring reraman dane, sinambi nunas gagalangan  
ຍາຍິບິດສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

malih pidan babawose pacang kalanturang,

ກາ ຍາຍິບິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- ra. Munggwing daging pabligbagan babawose salanturnya, mastikayang  
ຍາຍິບິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

tatibak palemeg reraman daane, ring reraman lanange, miwah migumang  
ກາຍາຍິບິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

dewasa pawiwahanne kapungkur.

131 ພາລະບິບາຍສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- (4) Anak istri sané kajejerang dados sentana rajeg:

ບາ ສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- ha. Kapatutang ngidih anak lanang, sané kabawos pawiwahan kaceburin,  
ສາ ສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາສາຍເບນກູນສູນິດເທົາ

- na. Sasampun pamargin paperasne puput, sang kalih nuli katiwakin



តាបិប្បដ្ឋាន  
Kaping 3 Sentana  
ហុហសិ្ស១៣  
Pawos 54

១៧១ ឯកទេសាភាវុត្តិភ្នំនាវបិទុក្ខាវារុក្ខនិរាម

(1) Sentana wenten kalih soroh inggih punika:

ហ្ន ប្រទិដ្ឋានភិក្ខុក្ខនិរាមឯកទេសាភាវុត្តិ/ហិដ្ឋិសាភាវុត្តិ

ha. Pratisentana inggih punika sentana lanang/istri sané metu saking  
បទិបហាវុត្តិភាវុត្តិ

pawiwahan sané sah.

គា ឯកទេសាភាវុត្តិភិក្ខុក្ខនិរាមឯកទេសាភាវុត្តិ/ហិដ្ឋិសាភាវុត្តិ

na. Sentana paperasan inggih punika sentana lanang/istri sané wenten

សង្ការិកិដ្ឋិឯកទេសាភាវុត្តិមហាវុត្តិភាវុត្តិសាវុត្តិសាវុត្តិ  
sangkaning ngidih sentana, maduluran antuk upasaksi sekala lan niskala;

១៧២ ឯកទេសាភាវុត្តិភិក្ខុក្ខនិរាមប្រទិដ្ឋានហុហសិ្ស១៣

(2) Sentana rajeg inggih punika pratisentana wadon sané karajegang pinaka purusa.

១៧៣ ឯកទេសាភាវុត្តិភាវុត្តិបទិបហាវុត្តិភាវុត្តិមហាវុត្តិភាវុត្តិ

(3) Sentana sané metu saking pawiwahan tan sah, mangda linggihnyane pastika patut

តាវិកិដ្ឋិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

kategepin antuk sangaskara manut sastra agama lan dresta, kasulurang manut  
ហុហសិ្ស១៣

pararem

១៧៤ ក្រាមាដេសាភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

(4) Krama Désa kengin ngrajegangsentana rajeg, yadiastun sampun maderbe sentana

ហុហសិ្ស១៣

lanang, kasulurang manut pararem.

១៧៥ បទិបហាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

(5) Pawiwahan sané nenten ngwetuwang sentana, kulawarga inucap kengin ngidih

ឯកទេសាភាវុត្តិ

Sentana.

ហ្ន តាវិកិដ្ឋិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

ha. Kapratama, saking kulawarga kapurusa sané pinih tampek pakilit









121 ທິຣິສຸກິມສາ(ກຸທທບາທທປິຕິຢູຕຸກຸຍຕິບາງຕິງຕິເຣທທາ)

(2) Indik warisan, Désa Adat Bangkyang Jaran ngamanggehang uger-uger jagat

ຍິສສາທິສາມິສສາມາງເບກຕາງງວິກຸທພາສາທາສຸທິວິບູມາກຸທາມາສ

minakadi kawicaksanaan sang maraga guru wisésa, kaanutang ring drestan désa, sané

ສາມິສຸກຸບາກຸສາມາຍູຍາ

kapikukuh antuk pararem.

122 ສິບສິຕິສິສາບກິມສາ(ຍຕຸຍມາທາສິປຸງງ)

(3) Sang pacang ngindikang warisan, mangda masadok ring prajuru.

ສາບິໂຊກຕາຍູ

Kaping 5 Balu

ບາບາສາໂຊມາ

Pawos 59

123 ທາທບາກຸບູນູຍິກາະ

(1) Ayahan Balu, luwiri :

ບາ ທາບູຍູສາ(ສາທບູທສາກຸກຸສາກຸກຸສິທິທິທິ)ປຸສິສາສິສິ

ha. Balu rémban, sané pianaknyané kantun alit-alit, punika keni

ທາທບາກຸບູນູຍູສາ(ສາທສາສາບູນູຍິກາະ)ຍາຍາກຸຍາຍາ

ayahan balu rémban, sané kasulurang manut pararem.

ສາ ທາບູຕິນິສິສາ(ສາສິທາທບາກຸບູຍາຍາກຸບູສາ)ຍາຍາກຸສິສິສິ

na. Balu ngelintik, keni ayahan balu manut balunnyané, yan lanang keni

ທາທບາກຸສິສາຍາຍາກຸສິສິສາຍາຍາກຸສິສິ

ayahan lanang, yan istri keni ayahan istri.

បញ្ជី ១៤១

Palet 6

ហិក្ខុនិប័ត្តាធានាធម៌

Indik Warga Désa Adat

ភូមិ ១៧ ឧទ្យានធានាធម៌

Kaping 1 Krama Désa Adat

បុរាណ ១៤១

Pawos 60

១៧ ឧទ្យានធានាធម៌ ឧបត្ថម្ភប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

(1) Sahananing sang jenek mapaumahan ring wawengkon wewidangan Désa ឧទ្យានធានាធម៌ ភូមិ ១៧ ឧទ្យានធានាធម៌

Adat Bangkyang Jaran, sinanggeh warga Désa.

១៨ ប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

(2) Warga Désa inucap ring ajeng, linggihnyané wénten 3 (tigang) soroh :

ហា ប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

ha. Warga Désa sané maāgama Hindu, mipil tur sareng nyungkemin ឧទ្យានធានាធម៌ ភូមិ ១៧ ឧទ្យានធានាធម៌ Kahyangan Désa Adat Bangkyang Jaran, sinanggeh Krama Désa ឧទ្យានធានាធម៌ ភូមិ ១៧ ឧទ្យានធានាធម៌

Adat Bangkyang Jaran.

នា ឧទ្យានធានាធម៌ ឧបត្ថម្ភប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

na. Sajaba punika sinanggeh panumpang miwah tamiu, sané kasulurang ឧទ្យានធានាធម៌ ឧបត្ថម្ភប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា manut pararem.

នា ប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

ca. Warga Désa boya maāgama Hindu sané wantah nyarengin ring ឧទ្យានធានាធម៌ ឧបត្ថម្ភប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា Pawongan lan Palemahan kéwanten, sinanggeh Tamiu sané ឧទ្យានធានាធម៌ ឧបត្ថម្ភប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា kasulurang manut pararem.

បក្សាសិរ្យា

Pawos 61

ប្បសង្កេតស្រុកមហាសាលាវិហារ

Wusan dados Krama Désa, luwiré :

១៧៧ សង្កេត

(1) Sangkaning :

ហា លីណា/សេដា

ha. Lina/Séda;

នា បិណុនន្រាហ្វា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

na. Pinunas ngraga, menawi magingisir linggih saking wawengkon Désa  
ឧបាសាទ្រាវង្សាវង្សា

Adat Bangkyang Jaran;

សា កាណូរយ៉ាង ម៉ាលាន់តារ៉ាន់ ប៊ិវ៉ាល់ រីង អវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

ca. Kanorayang malantaran piwal ring Awig-awig miwah Pararem Krama  
វង្សាវង្សា ហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

Désa utawi tan satinut ring pituduh prajuru sajeroning indik

ក្រុមប្រឹក្សាវង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

nyupat sikian minakadi nenten prasida ngehehin prawretti.

១៧៨ សិប្បសង្កេតស្រុកមហាសាលាវិហារ មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

(2) Sang wusan dados Krama Désa tan polih pah-pahan druwén Désa,

សេដា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

tan polih pasayuban malih sajeroning ala ayu.

១៧៩ ហេតុអ្វីហ្វា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា មីនាវិមាវិក្រិវិលី ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

(3) Tata titiné niténin wusan dados Krama Désa inucap ring ajeng,

កាសុលរ៉ាង ម៉ាលាន់តារ៉ាន់ ប៊ុនស៊ីនិប៊ីហ្វា វង្សាវង្សា

kasulurang manut Pararem.

ບາງບາສີ1໒໘1

Pawos 62

1໒໗1 ຫຼຽມກຸດທາ1ໂສທາງທາລິຍະ

(1) Krama Désa, kadadosang :

1໗1 ຍາຍຸຕິທຸກພິທີຮູ້ທຸກພາຍຸທຸກພິບາງຍາຍາ

ha. Mapuangkid utawi ten tedun ngayah utawi parum;

1໒໗1 ກິລາທຍບບທຸກສາ1ໂຕ້ກຕິສາ1ໂສທຸກສາ

(1) Rikala mapawangunan, ngerabin, nangun Yajnya,

ສາທຸກບສາ1ໂຍມິທຸກທຍສາ

kaluwasan masengker déwasa;

1໘1 ສິນິທຍທຸກທຸກສາ1ໂຕ້ກຕິສາ1ໂສທຸກສາ

(2) Keni dedauhan saking Guru Wisesa;

1໘1 ສາປຽນາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

(3) Kapialang, luwiré : sungkan, matepetin, kalayusekaran, lan

ສາສາທຸກສາ1ໂສທຸກສາ1ໂສທຸກສາ1ໂສທຸກສາ

sakancan punika sané kasulurang manut pararem;

ສາ1 ທາທາສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

na. Dados ngwakilang ring jadma tiosan, sané sampun menek daa/truna

ສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

sané pinih kedik sampun mayusa 17 (pitulas) warsa;

ສາ1 ທາທາສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

ca. Dados ngampel utawi numbas ayahan, pradé :

1໒໗1 ທາທາສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

(1) Dados pegawai negeri utawi pegawai perusahaan swasta;

1໘1 ຍາຍຸຕິທຸກພິທີຮູ້ທຸກພາຍຸທຸກພິບາງຍາຍາ

(2) Magenah ring Désa siosan malantaran ngrereh pakaryan.

1໘1 ບິຕຍວິທຸກທຸກສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

(3) Pengampel/pemogpog wenten kalih soroh inggih punika

ບິຕຍວິທຸກທຸກສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

Pengampel/pemogpog ayahan miwah pengampel/

ບິຕຍວິທຸກທຸກສາ1ໂຍທຸກທຸກສາ1ໂຍທຸກສາ1ໂສທຸກສາ

pemogpog peson-peson utawi peturunan;

131 បទព្រះមហាក្សត្រស្តីបាលីហ្វិលីពីន  
(4) Pamutus tata cara numbas ayahan ring ajeng kasulurang manut  
បរាបូមី។

Pararem;

៣។ ឯកសារស្តីពីការបែងចែកដីស្រែរបស់ប្រជាជន  
ra. Dados nyeledi utawi nyuksukin Krama Ngarep yan sampun mayusa  
17 (pitulas) warsa.

កថាបិដកស្រីប្រមាណស្រី  
Kaping 2 Krama Tamiu lan Tamiu  
បរាបូមី ១៤៣  
Pawos 63

កថាបិដកស្រីប្រមាណស្រី

Kapatutan Krama Tamiu lan tamiu :

- 1៣។ ស្រីប្រមាណស្រីប្រមាណស្រីប្រមាណស្រី  
(1) Krama Tamiu lan Tamiu, patut madana punia ring Désa/Banjar Adat,  
មនុស្សបរាបូមី។ យើងស្រីប្រមាណស្រីប្រមាណស្រី  
manut pararem. Yening Krama Tamiu lan Tamiu pacang membangun  
វិបិដកស្រីប្រមាណស្រីប្រមាណស្រីប្រមាណស្រី  
ring wewidangan Désa Adat Bangkyang Jaran patut kasulurang  
មនុស្សបរាបូមី។  
manut pararem;
- 1៤។ ស្រីប្រមាណស្រីប្រមាណស្រីប្រមាណស្រី  
(2) Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung rikanjekan  
ស្រីប្រមាណស្រីប្រមាណស្រីប្រមាណស្រី  
katiben pancabhaya.

បញ្ជីលេខ

Palet 7

ហិក្ខុនិស្រ្តិយសិប្បនិរ្រាត្រព្រហ្មណ៍

Indik Swadharma Miwah Swadikara Krama Désa Adat

កថាបិណ្ឌសិប្បនិរ្រាត្រព្រហ្មណ៍

Kaping 1 Swadharma Krama Désa Adat

បុគ្គលិក១៤៣

Pawos 64

ស្រ្តីសិប្បនិរ្រាត្រព្រហ្មណ៍

Swadharma Krama Désa Adat :

១៧១ ធម្មត្រព្រហ្មណ៍សាមគ្គីភាពសម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

- (1) Sahanan Krama Désa sané sampun marabian, patut ngawit dados Krama ព្រហ្មណ៍

Désa ngarep.

១៧២ ធម្មត្រព្រហ្មណ៍សម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

- (2) Satunggil Krama, manut karendahan kulawarganya, patut keni sinalih ព្រហ្មណ៍

tunggil ayah-ayah :

ហា ធម្មត្រព្រហ្មណ៍

ha. Ayahan Ngarep.

នា ធម្មត្រព្រហ្មណ៍

na. Ayahan Balu.

១៧៣ ធម្មត្រព្រហ្មណ៍សម្រាប់គ្នា

- (3) Sasengker ngawit tedun ngayah :

ហា ធម្មត្រព្រហ្មណ៍សម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

ha. Marep ring Krama Désa sané mawit saking pawiwahan, 6 (enem) ត្រព្រហ្មណ៍សម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

sasih saking puput makala-kalan utawi byakalan.

នា ធម្មត្រព្រហ្មណ៍សម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

na. Marep ring Krama Désa sané mawit saking ngarangin sané sareng ធម្មត្រព្រហ្មណ៍សម្រាប់គ្នាចំពោះប្រពន្ធមិត្តភក្តិ

makrama Désa, kasulurang manut pararem.



131 គ្រូម្យាតាមកម្មវិធីការងារយុវជនប្រកបដោយសុខុមាលភាព

(4) Krama Désa sané wenang nyada yan sampun kapastika, luwiré :

ហា ស្រុកត្រូវតែមានការងារសម្រាប់ក្មេងៗ

ha. Sungkan tahunan sané tan keneng tinamban;

គា យុវជនត្រូវតែមានការងារសម្រាប់ក្មេងៗ

na. Yan sampun maderbé pangentos utawi panyeledi kasulurang manut pararem.

ដា យុវជនត្រូវតែមានការងារសម្រាប់ក្មេងៗ

ca. Yan yusané sampun lingsir sané kasulurang manut pararem.

139 គ្រូបង្កើតការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

(5) Kulawarga sané maagama hindu sané mawit saking Désa Adat sewosan prade

បង្កើតការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

pacang jenek linggih ring kakuuban wewidangan Désa Adat Bangkyang Jaran,

បង្កើតការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

wenang ngranjing dados Krama Désa Adat Bangkyang Jaran, tur patut keni batu-batu

ហ្វូមបំបែកការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

utawi pamogpog, sané agengipun kasulurang manut pararem.

141 យុវជនត្រូវតែមានការងារសម្រាប់ក្មេងៗ

(6) Yan tan jenek linggih kadi ring ajeng wenang ngranjing dados Krama panumpang.

143 សំណើសុំការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

(7) Sang saking sewosan Désa Adat yan sareng tedun Makrama Désa utawi numpang

សំណើសុំការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

ring Désa Adat Bangkyang Jaran, patut atur supeksa ring Bandésa Adat/

គំរូសំណើសុំការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

Kelihan Adat sané maduluran surat keterangan sané jangkep.

145 ស្រុកត្រូវតែមានការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

(8) Sulur miwah tata cara sareng ngranjing makrama Désa utawi numpang ring Désa

ស្រុកត្រូវតែមានការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

Adat Bangkyang Jaran, kasulurang manut pararem.

147 សំណើសុំការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

(9) Sahanan Krama Désa Adat Bangkyang Jaran sané mawali saking transmigrasi patut

គំរូសំណើសុំការងារសម្រាប់ក្មេងៗស្រីក្នុងស្ថានភាពសេដ្ឋកិច្ចស្រី

keni batu-batu utawi pamogpog, sané ageng ipun kasulurang manut pararem.

គោលការណ៍ស្របច្បាប់  
Kaping 2 Swadikara Krama Désa Adat  
បុរាណវិទ្យា  
Pawos 65

សហគ្រាសប្រកបរបរកសិកម្ម ឬ ពាណិជ្ជកម្ម ឬ ប្រកបរបរផ្សេងៗ ត្រូវតែមានប្រាក់ចំណូលធម្មតា

Sahanan Krama Désa, patut keni tategenan utawi ayah-ayah, luwiré :

១៧៧ ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

(1) Ayahan Ngarep, mapiteges paturunan, peson-peson miwah ayahan  
មនុស្សចាស់ត្រូវតែមានប្រាក់ចំណូលធម្មតា  
mamungkul saking Krama Ngarep.

១៧៨ ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា

(2) Ayahan Balu, luwiré :

ហា ការប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

ha. Balu rémban, sané pianaknyané kantun alit-alit, punika keni  
ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា  
ayahan balu rémban, sané kasulurang manut pararem.

នា ការប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

na. Balu ngelintik, keni ayahan balu manut balunnyané, yan lanang keni  
ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា  
ayahan lanang, yan istri keni ayahan istri.

១៧៩ រំលឹកឲ្យប្រជាជនប្រកបរបរកសិកម្ម ឬ ពាណិជ្ជកម្ម ឬ ប្រកបរបរផ្សេងៗ ត្រូវតែមានប្រាក់ចំណូលធម្មតា

(3) Ritakala ngardi wawangunan marep kabuatan Désa Adat, Kramané sajaba  
គិតប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

keni ayahan manut kecapé ring ajeng, taler keni paturunan sakadi ring sor :

ហា ប្រកបរបរកសិកម្ម ឬ ពាណិជ្ជកម្ម ឬ ប្រកបរបរផ្សេងៗ ត្រូវតែមានប្រាក់ចំណូលធម្មតា

ha. Paturunan sama wibaga manut pararem .

នា ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

na. Dana Punia, manut kalascaryan sang madana punia .

១៨០ ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា

(4) Unjuk lungsur Krama Désa :

១៧៧ ហាមឃាត់ប្រើប្រាស់ប្រាក់ចំណូលធម្មតា ឬ ប្រាក់ចំណូលផ្សេងៗ មិនមែនជាប្រាក់ចំណូលធម្មតា

(1) Unjuk lungsur krama Désa miwah rerobahan sahananing ayah-ayah,

កាសុលរាងសាកាដិរីន្យស៊ុនិសិ

kasulurang sakadi ring sor puniki :

ហ។ ហ្យក្នុងក្រុមគ្រូមកបូបបំណែកហ្យាថាមរិទ្ធសកាញាតិ

ha. Unjuk lungsur Krama ngarep mawali kaetang malih sanangken  
បកបំណែកសកាញាតិ

pangawit sasih kasanga;

គ។ ហាយហ្យក្នុងក្រុមគ្រូមកបូបបំណែកហ្យាថាមរិទ្ធសកាញាតិ

na. Ayah balu miwah ngawit makrama Désa marep ring krama Désa  
សកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

sané mawit saking Désa Adat sewosan,kaetang pramangkin.

១២។ សកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

(2) Sanangken ngetang unjuk lungsur Krama Désa miwah rerobahan ayah-  
ហាយហ្យក្នុងក្រុមគ្រូមកបូបបំណែកហ្យាថាមរិទ្ធសកាញាតិ

ayah, Bandésa Adat patut ngemargiang cacah jiwa, sajeroning  
មរិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

mastikayang gebogan pakraman ring wawengkon wewidangan  
កាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

Désa Adat Bangkyang Jaran.

១២។ កាបសិកាមរិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

(3) Kapastika cacah jiwa, pamekas indik gebogan pakraman miwah  
មរិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

rerobahan ayah-ayah, kapikukuh antuk paruman Krama Désa, kandugi  
ប្រសិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

prasida kalaksanayang.

១៣។ បមរិទ្ធសកាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

(4) Pamastika inucap ring ajeng, digelis kasurat jeroning Likita Krama  
កាញាតិមរិទ្ធសកាញាតិមរិទ្ធសកាញាតិ

Désa Adat Bangkyang Jaran.

မဃုမ္မာဏၢ

SASTHAS SARGAH

မ္ဗုဒ္ဓေတေပဏ္ဍိတေတိ

SUKRETA TATA PALEMAHAN DÉSA ADAT

ပဏ္ဍိတၢ

Palet 1

ဝိဇ္ဇာတိပဌာနသီလဒါယိကီတိ

Indik Tanah Miwah Karang Tegal lan Carik

၁၆၇၅ ခုနှစ်အထိ

Kaping 1 Tanah Désa Adat

ပရဟံနိ

Pawos 66

- ၁၆၇၅ ခုနှစ်ကတည်းကတော့အိမ်ထောင်ရေးအဖွဲ့အစည်းကို ဖွဲ့စည်းပေးရမယ်ဆိုရင်...  
 (1) Krama désa sané ngamong karang désa utawi karang paumahan ngraga,patut ဗုဒ္ဓေါပဏ္ဍိတေတိ သီလဒါယိကီတိ ဗုဒ္ဓေါပဏ္ဍိတေတိ ပဏ္ဍိတေတိ နေရာအသစ်အဟောင်းအား ဆွဲယူပေးရမည်။  
 ngwatesin karangnya sowang-sowang antuk pagehan/turus utawi témbok မည်သို့အကြောင်းကိုပါ။  
 mangda pakatenannya asri.
- ၁၆၇၅ ခုနှစ်ကတည်းကတော့အိမ်ထောင်ရေးအဖွဲ့အစည်းကို ဖွဲ့စည်းပေးရမယ်ဆိုရင်...  
 (2) Watesé sané atep utawi mapanyaitan patut kapiara/kategen olih soang-  
 ကုန်ပစ္စည်းအစားအပတ်အလှူဒါနအား ပေးပို့ရမည်။  
 soang krama sané magenah ring tebenan, sané kabaos magaleng kaluan.
- ၁၆၇၅ ခုနှစ်ကတည်းကတော့အိမ်ထောင်ရေးအဖွဲ့အစည်းကို ဖွဲ့စည်းပေးရမယ်ဆိုရင်...  
 (3) Pradé karasayang pagehan./turus inucap nglikadin, yan pada arsa panyandingné  
 မြေယာအား အမြင့်အနိမ့်အား အခြေခံထားပြီး အမြင့်အနိမ့်အား အခြေခံထားပြီး...  
 watesé kengin nganggen pinget utawi pracihna pal saking BPN, sakewanten  
 အကြောင်းအရာအား အခြေခံထားပြီး...  
 kasaksian antuk prajuru Désa/Banjar Adat.
- ၁၆၇၅ ခုနှစ်ကတည်းကတော့အိမ်ထောင်ရေးအဖွဲ့အစည်းကို ဖွဲ့စည်းပေးရမယ်ဆိုရင်...  
 (4) Prade wenten karang kabebeng, kautsahayang mangda polih margi  
 မိမိတို့အား အကျိုးကျေးဇူးပြုစေရန်...  
 pamesuannya sané pastika.



ហិក្ខិក្សុត្តហេតវិសោរកោសិកា  
Indik Sukretan Pekarangan  
បុរាណសាស្ត្រ

Pawos 68

- 1871 ហេតុវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (1) Tan wenang nanem utawi nunjel awak-awakan sawa ring karang paumahan.
- 1872 ហេតុវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (2) Tan wenang makta,minakadi ngenahang bebaktaan saha luwire sané sinanggeh  
ក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា  
ngletehin karang paumahan bilih-bilih ngelimbak jantos ngletehin karang  
បុរាណសាស្ត្រក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា  
paumahan anak lian,miwah Désa Pakraman, manut kecap sastra Agama.
- 1873 ហេតុវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (3) Tan kalugra ngutang luhu ring kekalen utawi ring pakarangan krama liyan.
- 1874 ហេតុវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (4) Tan kalugra makarya lolan pangutangan Toya ka pekarangan panyandingnya.

ហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា  
Indik Ngentasang Sawa Miwah Padem Ring Karang Lian  
បុរាណសាស្ត្រ

Pawos 69

- 1871 ក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (1) Ngentasang sawa patut ngemarginin Pamedalan sané mula patut dados pamargin  
សហគ្រាសក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា  
sawa, yadiastun wenten pamedalan siosan.
- 1872 ក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា
- (2) Ngentasang sawa ring tegal/carik anake lian, patut satinut ring pituduh prajuru  
ក្នុងហិក្ខិក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកាបិដក្សុត្តហេតវិសោរកោសិកា  
Désa Adat utawi Prajuru Subak.

១៧១ ហិក្ខុត្តេហេទិទេវាតេក្ខុដំសបរិហិពេណិ សរិក្ខេយលិយតិ ភាស្យប្យវាមតាដំ  
(3) Indik tata titine ngentasang sawa ring Tegal/carik krama lian: kasulurang sakadi  
វិវាដៈ

ring sor :

ហ។ ចានុវុទ្ធសាស្ត្រទិវិសិនិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ

ha. Tanah sané kamarginin ( Pawos (2) ring ajeng ) patut ka  
ប្រយស្សិនមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រ  
prayascita antuk sang maderbe sawa, tur kamargiang ring tanah  
ឈាត្របុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
sané ke entap pinih rihin, salantur ipun tanah sané kamarginin  
ហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ ឬហុញ្ញេសិ  
ungkuran, patut kasiratin tirta prayascita kemanten.

គ។ ត្រង់ដំសបរិហិពេណិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
na. Ngentasang sawa ring pangkung, Tukad, Telabah, sang maderbe Sawa, tan  
ឈាត្របុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
sandang ngwentenang paprayascita ring genah sané kamarginin.

ហិក្ខុត្តេហេទិទេវាតេក្ខុដំសបរិហិពេណិ

**Indik Padem Ring Karang Anak Lian**

បុបាសិ ៧០

Pawos 70

១៧២ រុយេនីវុទ្ធសាស្ត្រទិវិសិនិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
(1) Yening wenten jadm padem ring karang paumahan, tegal/carik anak lian,  
ចានុវុទ្ធសាស្ត្រទិវិសិនិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
genah punika patut katibakang upakara pamrayascita, panyapsap olih sang  
មនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រមនីវុទ្ធសាស្ត្រ  
maderbe sawa nganutin pituduh sang maderbe karang, manut pararem Désa  
ឈាត្របុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ

Adat, Dresta miwah Sastra Agama.

១៧៣ រុយេនីវុទ្ធសាស្ត្រទិវិសិនិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ ឬបុបាសិ  
(2) Yening wenten sawa lan barang lianan sané ngeletehin manut Sastra Agama,

ສາກຸລະບູກຜົນຕາມຄຳສັ່ງບັງຄັບເຊັ່ນນັ້ນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບໍ່ຄວນຕິດຢູ່ກັບຄຳສັ່ງທີ່ບໍ່ຖືກຕ້ອງ ຫຼື ບໍ່ສອບຖາມ  
sakewanten ten majanten sané nruwenang, patut kasangaskara olih krama Désa  
ແຂວງໄຊທອງ ບໍ່ຄວນສົ່ງເສີມຄຳສັ່ງບັງຄັບເຊັ່ນນັ້ນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
Adat, tur pamastikang indik pangupahayun nyane wahu kamargiang, sasampune  
ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບໍ່ຄວນຕິດຢູ່ກັບຄຳສັ່ງທີ່ບໍ່ຖືກຕ້ອງ ຫຼື ບໍ່ສອບຖາມ  
polih lalugrahan saking guru Wisesa.

ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ

Palet 2

ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ

Indik Pepayonan, Wewalungan Miwah Wewangunan

ສາມັນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ

Kaping 1 Pepayonan

ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ

Pawos 71

- 1871 ຕາມຄຳສັ່ງບັງຄັບເຊັ່ນນັ້ນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບໍ່ຄວນຕິດຢູ່ກັບຄຳສັ່ງທີ່ບໍ່ຖືກຕ້ອງ ຫຼື ບໍ່ສອບຖາມ  
(1) Ngawit nandur papayonan minakadi tanem tuwuh, patut adepa agung ngajeroang  
ສາມັນບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
saking wates; papayonan minakadi tanem tuwuh sané jantos ngliwat wates,  
ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
wenang kasepatgantungin.
- 1871 ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
(2) Pepayonan sané ngungkulin mawastu mayanin ka pisaga, sang nruwenang  
ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
papayonan inucap patut kawara tur kairing mapiguman antuk sang rumasa  
ສາມັນບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor wit  
ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
papayonane punika.
- 1871 ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ ບຸກຄົນທີ່ມາຊົມກຸລະບູກຜົນ  
(3) Prada sampun kawara taler tan wenten utsahan sang nruwenang, sang rumasa





ປູຮຽງງາດາດເຂດທາດ  
prajuru Désa Adat.

ສາມີ ທູນ ບບພູຕາດ  
Kaping 2 Wewalungan  
ບາບາສິ ທູນ  
Pawos 72

1 ທຸ່ 1 ມບາສາກູ່ດາດທາດມາຈຸກຍາບບພູຕາດ ເນໂມ ທາດກູ່ນຊາກາກູ່ລາກູ່ລາ  
(1) Sahanan warga désa sané miara wawalungan : bawi, banteng lan sakancan punika,  
ຍາດມພາກຄືກູ່ບາກູ່ນິລາກູ່ນິລາກູ່ທາດກູ່ນິລາກູ່ບບພູຕາດ ຍາດກູ່ລາກູ່  
mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten  
ຕາດກູ່ນິລາກູ່ບບພູຕາດ ຍາດກູ່ພາມາກູ່ ເນໂມກູ່ ເນໂມກູ່ ເນໂມກູ່ ຄາກູ່ລາກູ່  
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing  
ກູ່ນິລາກູ່ບບພູຕາດ  
ngletehin kahyangan.

1 ທຸ່ 1 ປູກາກູ່ບບພູຕາດກູ່ນິລາກູ່ບບພູຕາດ ເນໂມກູ່ ຕາດກູ່ນິລາກູ່  
(2) Prade wénten wawalungan malumbar utawi ngeleb tur ngrusak karang utawi  
ບາດກູ່ລາກູ່ບາບາສິ ເນໂມກູ່ ຍາດກູ່ບາດກູ່ລາກູ່ບາດກູ່ລາກູ່ບາດກູ່ລາກູ່  
pabianan krama sewosan, risampune kawara taler nenten wenten utsahan  
ນິລາກູ່ບບພູຕາດ ຍາດກູ່ຕາດກູ່ນິລາກູ່ບບພູຕາດ  
sang nruwénang, yan wawalungan punika malih ngusak karang utawi pabianan  
ຍາດກູ່ບາບາສິ ບບພູຕາດກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່  
krama sewosan, wawalungan punika kengin ketaban, tur sang nruwenang wenang  
ທາດກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່  
katibakin danda ngewaliang panukun wit tatanduran sané karusak, saha nahur  
ບາດກູ່ລາກູ່ບາບາສິ ຍາດກູ່ບາດກູ່ລາກູ່ບາດກູ່ລາກູ່ບາດກູ່ລາກູ່  
panebas papiaran tatabanan, manut panglokikan prajuru Désa/banjar  
ເຂດທາດ

Adat.  
1 ທຸ່ 1 ບບພູຕາດກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່  
(3) Wewalungan sané ketaban, sakewanten sajeroning tigang rahina neten kasulurang  
ກູ່ບາດກູ່ນິລາກູ່ ບາດກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່ ຈາກູ່ນິລາກູ່  
olih sang nruwenang, patut katur ring Prajuru Désa.



181 គ្រូម្នាក់ទៀតបង្ហាញឱ្យបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញ

(9) Krama Désa patut nyerayanin wawalungan miwah sarwa prani, tan kapatutang  
ម្នាក់ម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត  
mademang paksi, nuba ulam lan sakancan punika, pinaka sinalih tunggil  
គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

utsahan krama Désa ngardi Bhuta Hita minakadi :

ហា វិហារបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញ

ha. Ring alas sané wenten ring sawewengkon Désa Adat Bangkyang Jaran  
គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត  
nenten kadadosang maboros, mademang kijang, satawana utawi  
គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត  
keker, ijah lan sekancan punika miwah ngerebah taru.

នា វិហារបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញបង្ហាញ

na. Ring tukad utawi pangkung sané wenten ring sewewengkon Désa Adat  
គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត  
Bangkyang Jaran nenten kadadosang nuba ulam, nyetrum lan sakancan  
គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

punika.

182 មិនមែនគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

(10) Sang mamurug kecape ring ajeng, wenang keni danda manut pararem.

គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

Kaping 3 Wewangunan

បង្ហាញបង្ហាញបង្ហាញ

Pawos 73

183 គ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

(1) Nangken ngwangun, soang-soang krama patut:

ហា មិនមែនគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

ha. Masadok ring prajuru, pamekas marep ring wewangunan sané mapanyaitan  
មិនមែនគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀតគ្រូម្នាក់ទៀត

minakadi menengin wates;



ໜ້າສາທາງຕາຊື່ໃນບຸກຄົນ ທາງບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

1). Kahyangan Tiga : Pura Désa, Pura Puseh, Pura Dalem;

ໜ້າສາທາງຕາຊື່ໃນບຸກຄົນ ທາງບຸກຄົນ ທາງບຸກຄົນ ທາງບຸກຄົນ

2). Kahyangan druwen Désa siosan ring Kahyangan Tiga

ຍິນຍອມ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ

minakadi :Palinggih Prajapati, Palinggih Catus Pata, Palinggih Balé Banjar,

ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ

Palinggih Tanggun Désa, Pura Subak Pasimpangan lan Pasimpangan

ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

Pura Luhur Pucak Bukit Rangda sané magenah ring wewidangan Désa Adat.

ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

- Pura Désa lan Pura Puseh sane maluas 1000m<sup>2</sup>, wénten  
ນິບໍດີ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ring wewidangan Sertifikat Nomor 05223.

ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

- Pura Dalem sane maluas 400m<sup>2</sup>,  
ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

wénten ring wewidangan Sertifikat Nomor 3501.

ໜ້າສາທາງຕາຊື່ໃນບຸກຄົນ ທາງບຸກຄົນ ທາງບຸກຄົນ ທາງບຸກຄົນ

- Palinggih Catus Pata:  
ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ

- Palinggih Balé Banjar sane maluas 100m<sup>2</sup>, wénten  
ນິບໍດີ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

ring wewidangan Sertifikat Nomor 05224.

ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ ບໍລິເວນ

- Palinggih Tanggun Désa.  
ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

- Pura Subak Pasimpangan lan Pasimpangan Pura Luhur Pucak Bukit  
ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ ບຸກຄົນ

Rangda sane maluas 700m<sup>2</sup>,

၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်

wénten ring wewidangan Sertifikat Nomor 05224.

- ၈၁။ ပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ
- na. Pura Luhur Kahyangan Pucak Bukit Rangda sané kaempon olih  
မဟာဗျူဟာဗဟိုဌာန

Sanga Bala Désa Adat.

- ၈၂။ ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ
- ca. Balé Désa Adat sane maluas 500m<sup>2</sup>,  
၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်

wénten ring wewidangan Sertifikat Nomor 05224.

- ၈၃။ ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ
- ra. Wewidangan setra lan Palinggih Prajapati sané melinggih sertifikat  
၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်  
nomor 25 dengan luas 1750 m<sup>2</sup>

- ၈၄။ ပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ

- ka. Pelaba Pura 3 widang, luwire:  
ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ  
Tegal sané malinggah jimbar 91500m<sup>2</sup>  
၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်  
- Sertifikat Nomor 05304 dengan luas 50000m<sup>2</sup>  
၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်  
- Sertifikat Nomor 05223 dengan luas 29700m<sup>2</sup>  
၇၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပုဒ်မ ၁၀၀ နှစ်မြောက် အထိမ်းအမှတ်  
- Sertifikat Nomor 05224 dengan luas 11800m<sup>2</sup>

- ၈၅။ ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ

da. Nyasa lan Sesanti

- ၈၆။ ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ
- ta. Lekita-lekita: Pipil utawi sertipikat , Awig-awig, Pasuara, Pararem;

- ၈၇။ ဗဟိုဌာနပုဂံပူဇော်တော်လှူစေတီတော်စင်္ကြံ

- sa. Lelanguan, minakadi: ilen-ilen lan pamitegep Kahyangan Désa, luwire:  
၈၈။ ဂွံ

- 1. Gong ;

2. Pratima-pratima, pangawin, kampuh, tedung lan sané siosan;

1271 **ສາມາດສ້າງຂຶ້ນຄຸນນະພາບທາງວັດທະນະທຳແຫ່ງຊຸມຊົນທີ່ບຸກຄົນທຸກຄົນ  
(2) Sanangken paruman krama Désa, Bandésa Adat patut nyiarang unjuk lungsur  
ທາງວັດທະນະທຳແຫ່ງຊຸມຊົນທີ່ບຸກຄົນທຸກຄົນສາມາດສ້າງຂຶ້ນຄຸນນະພາບທາງວັດທະນະທຳ  
Olih-olihan Désa Adat lan sapanunggalannya sané sinanggeh druwen Désa.**

1281 **ບຸກຄົນທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງ  
(3) Upon-upon Palaba Pura lan sapanunggalannya, kanggen prabea  
ກຳລັງກຳລັງສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ  
pidalan miwah wawangunan ring Pura, taler prabea tiosan marep ring kabuatan  
ທາງວັດທະນະທຳ**

Désa Adat.

131 **ສາມາດຍົກຍ້າຍສູນກາງທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ  
(4) Sakaluwiring druwen Désa patut wenten lekitannya sané pastika.**

139 **ບຸກຄົນທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ  
(5) Tan kalugra ngadol utawi ngesahang druwen Désa yan tan kacumponin antuk  
ສູນກາງທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ  
Krama Désa sami.**

**ບັດສັນຍາ  
Palet 2**

**ບົດສັນຍາທາງວັດທະນະທຳ  
Indik Usaha Désa Adat  
ບາບສັນຍາ  
Pawos 75**

**ບົດສັນຍາທາງວັດທະນະທຳແຫ່ງຊຸມຊົນທີ່ບຸກຄົນທຸກຄົນສາມາດສ້າງຂຶ້ນຄຸນນະພາບ  
Indik Usaha Désa Adat Bangkyang Jaran inggih punika :**

- ໙໑ ມາດຕະການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ**
- ha. Labda Pacingkremam Désa (LPD)
- ໙໒ ມາດຕະການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມສຳລັບການສ້າງຕັ້ງສູນກາງທີ່ບໍ່ມີສິດທິທຳນຽມ**
- na. Baga Usaha Padruwen Désa (BUPDA)



1571

ບູລິມະສິດ

Palet 3

ບົດສູນປະຕິບັດກຸ່ມຊຸມຊົນ

Indik Penganggaran Désa Adat

ບຸກຄະລາດິນ

Pawos 76

171 ກຸ່ມບຸກຄະລາດິນກຸ່ມຊຸມຊົນປະຕິບັດກຸ່ມຊຸມຊົນ

(1) Olih-olihan Désa Adat Bangkyang Jaran mawit saking:

1 ບຸກຄະລາດິນກຸ່ມຊຸມຊົນ

ha. Upon-upon Palaba Pura;

2 ບຸກຄະລາດິນກຸ່ມຊຸມຊົນ

na. Urunan saking Krama Désa Adat;

3 ບຸກຄະລາດິນກຸ່ມຊຸມຊົນ

ca. Pamogpog utawi pananjung Batu;

4 ບຸກຄະລາດິນກຸ່ມຊຸມຊົນ

ra. Paica saking Guru Wisesa;

5 ບຸກຄະລາດິນກຸ່ມຊຸມຊົນ

ka. Dana punia tiosan sané patut;

ສະມາຊິນຍາ

ASTAMAS SARGAH

ສະມາຊິນຍາກຸ່ມຊຸມຊົນ

KERJASAMA MIWAH MAJELIS DÉSA ADAT

ບູລິມະສິດ

Palet 1

ບົດສູນປະຕິບັດກຸ່ມຊຸມຊົນ

Indik Kerjasama Désa Adat

ບຸກຄະລາດິນ

Pawos 77

ສະມາຊິນຍາກຸ່ມຊຸມຊົນສະມາຊິນຍາກຸ່ມຊຸມຊົນກຸ່ມຊຸມຊົນກຸ່ມຊຸມຊົນ

Kerjasama pantaraning Désa Adat siki sareng Désa Adat tiosan sajeroning program

ບຸກຄະລາດິນກຸ່ມຊຸມຊົນ

lan kegiatan.

បញ្ជី ១

Palet 2

ហិរ្គិស្តិវិស្វកម្មសាស្ត្រ

Indik Majelis Désa Adat

បុរាណវិទ្យា

Pawos 78

ក្រុមសាស្ត្រសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 Désa Adat puniki malarapan antuk persatuan Désa Adat miwah nguningayang satia  
 វិស្វកម្មសាស្ត្រសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 ring MDA, Désa Adat berkonsultasi miwah berkoordinasi majeng  
 វិស្វកម្មសាស្ត្រសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 MDA manut tingkatan, Désa Adat anut ring putusan MDA.

គបយស្សវិទ្យា

NAWAMAS SARGAH

ធាយាស្សវិទ្យាសិស្សសិល្បៈបុរាណវិទ្យា

BHAYA, KULKUL, WICARA MIWAH DANDA

បញ្ជី ២

Palet 1

ហិរ្គិស្តិវិទ្យា

Indik Bhaya

បុរាណវិទ្យា

Pawos 79

- ២១ ពាសនាគ្គយាស្សវិទ្យាសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 (1) Bacakan bhaya luwire: jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya,  
 ធាយាស្សវិទ្យាសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 lan sakancan punika sané ketahipun kawastanin pancabhaya.
- ២២ សិរិស្តិវិទ្យាសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 (2) Sinalih tunggil krama sané manggihin pracihna pastika wentene sahanan panca  
 ធាយាស្សវិទ្យាសិស្សសិល្បៈបុរាណវិទ្យាស្រុកស្រីសោយ ខេត្តកោះកុង  
 bhaya, patut digelis nepak kulkul tengeran kapancabhaya, tur digelis masadok



ບາບາຫຼາຍຄັ້ງກໍຍາວພາສາສູງສຸດສາກສູງເບີກິສາເກຣັກສາສູງປຸ່ງສາສູງປຸ່ງ  
paabianan kerama tiosan nenten masadok utawi rikanjekan suwung, kasulurang  
ຍາດູອາບກູຍາດູ

manut pararem.

131 ບໍລິເວນກວູບສາກສູງສຸດສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(4) Indik ngeranjingin pakubon krama sewosan rikala suwung mawastu raris sang  
ຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

maderbe pakubon kaicalan, kasulurang manut pararem.

141 ບໍລິເວນກວູບສາກສູງສຸດສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(5) Indik ngeranjingin pakubon utawi pakarangan krama sewosan rikala suwung  
ງາສູງສຸດສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງ  
riantukan wenten pisarat sané mabuat,minakadi mapengarah miwah kabuatan sané  
ເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

lianana kasulurang manut pararem.

### ບາບາສາກສູງປຸ່ງ

Pawos 81

#### ທາງສາກສູງເບີກິສາເກຣັກສາສູງປຸ່ງ

Tata cara /Maseserep :

131 ສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(1) Sapa sira ugi Krama Désa sané kaicalan/kamalingan patut atur supeksa ring  
ປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ  
prajuru minakadi Ring Guru Wisesa.

141 ສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(2) Krama Désa sané kaicalan/kamalingan prade pacang maseserep pinih rihin patut  
ສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ  
nunas kabebasan ring prajuru/ Guru wisesa.

151 ປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(3) Prade genah maseserep punika ngelangkungin Désa seosan, patut nunas  
ສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ  
kabebasan saking Bandésa Adat irika sapanguning Guru Wisesa.

161 ທາງສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູສາກສູງເບີກິສາເກຣັກສາສູງປຸ່ງຍາດູອາບກູຍາດູ

(4) Bandésa Adat inucap nuli ngicen panuntun mangda tata carane maseserep manut ring

**ឧប្បត្តិហឺនា**

drestane irika.

១៧១ សហគន្តិច៍ចាតកចេញវាយប្រុងរុក្ខស្រូវស្រែនីមួយៗត្រូវឲ្យស្រូវស្រែនីមួយៗ  
(5) Sahananing warga Désa prade polih nuduk barang sakeluwire patut atur supeksa ring  
ព្រះគុណធម៌ទេវា

Bandésa Adat.

១៨១ ព្រះគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗត្រូវឲ្យស្រូវស្រែនីមួយៗ  
(6) Bandésa Adat raris nyiarang barang kaduduk punika mangda sang nruwenang  
មហាបូជិតស្រីតាំងព្រះវិស្ណុព្រះគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗ

mawali prasida ngeniang barang nyane,tur sang mariangken patut makta prachhna  
បូជិតស្រីតាំងព្រះវិស្ណុព្រះគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗ  
pastika,mungguing barange punika mula wantah padruwennya.

១៧២ ប្រុងសម្បត្តិទាំងស្រុងសេដ្ឋកិច្ចស្រូវស្រែនីមួយៗត្រូវឲ្យស្រូវស្រែនីមួយៗ  
(7) Prade sampun tigang sasih sakewanten taler tan wenten jadmá sané mariangken  
ព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗសម្រាប់សម្រួលវាយប្រុងរុក្ខស្រូវស្រែនីមួយៗ

barang punika wenang kadruwenang olih sang sané nuduk sasampune polih  
សេដ្ឋកិច្ចស្រូវស្រែនីមួយៗ

kalugran saking sang ngawewenang.

**បញ្ជីទី ២  
Palet 2  
ហឺនាគុណធម៌  
Indik Kulkul  
បាឋានទី ៨២  
Pawos 82**

១៧២ ឧប្បត្តិហឺនាគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗ  
(1) Dudonan kulkul ring Désa Adat Bangkyang Jaran, luwire:

- ហា ឧប្បត្តិហឺនាគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗ
- ha. Kulkul Kahyangan Désa magenah ring Pura Désa;
- នា ឧប្បត្តិហឺនាគុណធម៌ទេវាឲ្យសំបុត្រព្រះវិស្ណុច្នៃវាយប្រុងរុក្ខស្រូវស្រែនីមួយៗ
- na. Kulkul banjar magenah ring Bale Banjar;

ສາ ສຽງສູງນິກາມິສາວາ

ca. Kukul sekaa-sekaa.

127 ສຽງສູງນິກາມິສາວາທັງໝົດ ທີ່ບໍ່ມີສາວາບິກສູງນິກາມິສາວາ

(2) Kukul Désa utawi Banjar Adat, kamanggehang pinaka piranti utawi sarana  
ທີ່ຕົກສູງສາບຕັ້ງທີ່ບໍ່ມີສາວາທັງໝົດ/ທັງສາວາທັງໝົດ  
tengeran maka wangsit, ring wawengkon wawidangan Désa/Banjar Adat.

128 ທາງບາສາສຽງສູງນິກາມິສາວາ ທີ່ບໍ່ມີສາວາທັງໝົດ

(3) Tatepakan suaran kukul manut dresta, tur anggah ungguh tatepakan ipun  
ສາບຕັ້ງທີ່ບໍ່ມີສາວາທັງໝົດ  
kaunggahang jeroning pararem.

ບາບສາວາ 157

Pawos 83

129 ສຽງສູງນິກາມິສາວາ/ທັງສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ

(1) Kukul Désa/ Banjar Adat, tan wenang katepak yan tan sangkaning pituduh  
ປຸງປຸງ ສາວາທັງໝົດທີ່ຕົກສູງສາບຕັ້ງ  
prajuru, sajawaning tengeran kapancabhayan.

130 ສິນບາສາສຽງສູງນິກາມິສາວາ/ທັງສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ

(2) Sang nepak kukul Désa/ Banjar Adat, tan sangkaning pituduh prajuru  
ບາສາສຽງສູງນິກາມິສາວາ ທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ  
patut digelis atur supeksa maka buatan panepake, yan piwal sang  
ຍາງຍາງທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ  
mamurug wenang katibakin danda, manut pararem.

131 ສຽງສູງນິກາມິສາວາ ຍິບສຽງສູງນິກາມິສາວາ ທີ່ບໍ່ມີສາວາທັງໝົດ

(3) Kukul Sekaa-sekaa miwah kukul pondokan-pondokan, tan kalugra  
ທາງບາສາສຽງສູງນິກາມິສາວາ ທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ  
nyawerin utawi matehin sukat miwah tatepakan kukul Désa/ Banjar Adat  
ປຸງປຸງ ສາວາທັງໝົດທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ  
Prade mamurug, sang mamurug taler wenang katibanin danda, manut pararem.

132 ສຽງສູງນິກາມິສາວາ ທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ

(4) Suaran kukul tengeran ngayah, patut katedunin antuk krama manut daging  
ທີ່ບໍ່ມີສາວາທັງໝົດ ທີ່ບໍ່ມີສາວາທັງໝົດ  
dedawuhan utawi arah-arah.

- 191 ມຸກສູນູ້ໄຕ້ກສູບກວງ ຂາຍສົງ ບຸນຮຸ່ງຮຸ່ງ ທີ່ຮຸ່ງຮຸ່ງ ຍາມສ່ຳ ຕາມູນີ
  - (5) Suaran kulkul tengeran kapancabhayan, patut katedunin antuk krama lanang, ngarep ຍິບຸບັດ ບຸນຮຸ່ງຮຸ່ງ ມາຍສູນ ທາຍສາຍ ຍິບຸບັດ ຍາມສ່ຳ ຕາມູນີ
- miwah warga truna saha makta gegawan pamitulung manut rupan bhaya.

ບຸນຮຸ່ງຮຸ່ງ

Palet 3

ບົກຂີ່ສິສາກາ

Indik Wicara

ບາບສາມີ 131

Pawos 84

- 131 ສາກສິນສິຍາ ບາບສິສາກາ ບົກຂີ່ສິສາກາ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
  - (1) Sané wenang mawosin wicara ring wawengkon Désa Adat Bangkyang Jaran inggih ບຸນຮຸ່ງຮຸ່ງ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ

punika prajuru Désa Adat maka miwah kerta Désa.

  - 132 ບາບສິສາກາ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
  - (2) Prade sang mawicara tan cumpu ring Pamutus Kerta Désa, kengin nunasang ring ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ

Majelis Désa Adat manut dudonan.

  - 133 ສາຍສິສາກາ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
  - (3) Sahanan wicara sané mawit saking kacorahan sakaluwire sané sinanggeh ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ

nungkasin daging awig-awig paswara miwah pararem Désa/Banjar Adat ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ

patut gelis kabawosin oleh prajuru, nenten nyantos pasadok malih.

  - 134 ສາຍສິສາກາ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
  - (4) Sajaba wicara sakadi ring ajeng patut nyantosang pasadok sang nunas bawos.
  - 135 ບາບສິສາກາ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
  - (5) Panepase mangda pastika nyantenang iwang patut malarapan tri pramana inggih ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ ທາຍສາຍ
- Punika: saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta.

បញ្ជី ១៣១  
Palet 4  
ហិរ្និរិយ្យ  
Indik Danda  
បុរាណ ១៥១  
Pawos 85

- ១៣១ រុក្ខតេជនាហិកាត្រៀនរាត្រីតិរិយាបិយ្យាវិបិបាតាមរុក្ខតេជនាហិកាត្រៀនរាត្រី  
(1) Désa Adat Bangkyang Jaran wenang nibakang pamidanda ring warga Désa sané sisip.
- ១៣២ ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
(2) Tatibak pamidanda inucap ring ajeng kalaksanayang olih prajuru.
- ១៣៣ ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
(3) Bacakan pamidanda luwire:
  - ហា ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
ha. Ayahan panukun kasisipan.
  - នា ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
na. Artha Danda saha panikelnya miwah panikel paturunan;
  - នា ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
ca. Rerampagan;
  - រា ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
ra. Kanorayang;
  - នា ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
ka. Panyangaskara;
- ១៣៤ ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
(4) Pamidanda sané katiwakang patut masor singgih manut kasisipan.
- ១៣៥ ហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យហិរ្និរិយ្យ  
(5) Jinah utawi artha brana pamidanda, ngranjing dados druwen Désa Adat;



ບາງບາສີ1561

Pawos 86

171 ຫຼຍມາກລ່ວງຕາສີເຈົ້າບ່າງຍາສີຕູ້ຮູ້ກຳລັງຮູ້ບ່າງຍາສີ

(1) Krama sané langkungan ring tigang paruman nglantur nenten naur paturunan  
ຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

miwah danda wenang karampag.

172 ທີ່ເຈົ້າສາກຍາຕີຕາສີເຈົ້າຮູ້ອາສາກາສາດີກິ່ງລ່າງສີເຈົ້າ

(2) Tetibak pangrampagan nganutin tata cara ring sor puniki :

173 ສາກຍາຕີເຈົ້າບ່າງຍາສີຕູ້ຮູ້ກຳລັງຮູ້ບ່າງຍາສີເຈົ້າ

ha. Kalaksanayang olih prajuru,kasarengin antuk krama pinih akeh tigang  
ພິກິ່ງຍາສາສາດີ

diri, maka saksi;

174 ສິ່ງຍາຕາຍາສີເຈົ້າສາກຍາຕີຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

na. Sang ngrampag patut madarsana rikala ngambil barang utawi nyawenin,  
ອາລິຍະບຸກຸນມາກລ່ວງຕາສີເຈົ້າຮູ້ອາສາກາສາດີກິ່ງລ່າງສີເຈົ້າ

tanem tuwuh,sané ageng pangargannyane manut ring utang sang karampag

175 ບຸກຸນຍາຕີເຈົ້າສາກຍາຕີຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

ca. Prajuru patut miteketang mangda barang-barang sané karampag punika  
ພິກິ່ງຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

digelis katebus masengker awuku tur ring kutus rahinane

ບໍ່ສາກຍາຕີຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

pacang kalelang utawi kaadol ring ajeng krama Désa Adat;

176 ທາງສາກຍາຕີຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

ra. Tan kengin ngrampag saluwiring barang sané patut inggilang manut sastra  
ອາດຍາຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

Agama miwah mademang pangupa jiwana sang karampag.

ບາງບາສີ1571

Pawos 87

177 ບຸກຸນສິ່ງຍາຕີສາກຍາຕີຍິບຸຍາມເພີ່ມຄ່າສາກຍາຕີ

(1) Prade sang pacang karampag mialangin pamargin pangrampagan inucap, mawastu

ສມປຸຣຸສຸທຸນິຕິຜົນຕິເປຕິປຸຍາທິສຸສປູນິສາກຸລາກຸລະ

sampun tan nganutin linging awig-awig, krama inucap wenang kanorayang

ປຸຍາກຸລາທາຕາຕູ້ຂາດເກີ

Krama Désa/ Banjar Adat;

1771 ບຸຣຸກຸມາຕາທິສຸສປູນິສາກຸລາທາຕາຕູ້ຂາດເກີນິສມປຸຣຸສຸທຸນິສາກຸລະ

(2) Pangrampagan inucap ring ajeng kabawos buntas, risampun sang keni

ບຸຣຸກຸມາຕາທິສາກຸລະ

pangrampagan punika:

1771 ສຸສນິປຸກຸນິສມປຸຣຸກຸມາຕາທິສຸສປູນິສາກຸລາທາຕາຕູ້ຂາດເກີ

ha. Nunas geng rena sinampura ring ajeng krama Désa/banjar adat

ກຸສຸສາກຸນິສປູນິສມປຸຣຸກຸມາຕາທິສຸສປູນິສາກຸລາທາຕາຕູ້ຂາດເກີ

riantukan piwal ring pasubhaya sané pecak sampun kararemin;

1771 ສາກຸລາທາຕາຕູ້ຂາດເກີນິສມປຸຣຸກຸມາຕາທິສາກຸລະ

na. Nahur pangargan panguwak pasubhaya duk pacang karampag

ສາກຸລາທາຕາຕູ້ຂາດເກີນິສມປຸຣຸກຸມາຕາທິສາກຸລະ

kadulurin antuk prayascitta panyapsap kainangan ring Désa/Banjar Adat.

ធានាសុខភាព  
**DASA MAS SARGAH**  
 ប្រព័ន្ធកសិកម្មធានាសុខភាព  
**PEMBANGUNAN DÉSA ADAT**  
 បញ្ជី  
**Palet 1**  
 ប្រព័ន្ធកសិកម្មធានាសុខភាព  
**Indik Pembangunan Désa Adat**  
 បទប្បញ្ញត្តិ  
 Pawos 88

១៧២ ប្រព័ន្ធកសិកម្មធានាសុខភាព មេត្តាស្រាវជ្រាវ៖

(1) Pembangunan Désa Adat matetujon anggen:

- ហា មេត្តាស្រាវជ្រាវប្រព័ន្ធកសិកម្មធានាសុខភាពប្រពៃណី ធានាសុខភាព
  - ha. Magehang swadikara wit kawentenan swadikara tradisional, adat  
ប្រពៃណីធានាសុខភាព តម្លៃវប្បធម៌បុរាណប្រពៃណីប្រព័ន្ធកសិកម្មធានាសុខភាព  
istiadat, nilai budaya maka miwah kearifan lokal krama Bali;
  - គា តម្លៃវប្បធម៌បុរាណប្រពៃណីធានាសុខភាព
    - na. Nincapang kasukertan Krama Desa Adat;
    - ឃា តម្លៃវប្បធម៌បុរាណប្រពៃណីប្រព័ន្ធកសិកម្មធានាសុខភាពប្រពៃណី
      - ca. Nincapang kaweruhan miwah kawagedan Prajuru, Lembaga Adat miwah  
ប្រព័ន្ធកសិកម្មធានាសុខភាព  
Krama Désa Adat;
      - ងា តម្លៃវប្បធម៌បុរាណប្រពៃណីប្រព័ន្ធកសិកម្មធានាសុខភាពប្រពៃណី
        - ra. Nincapang piranti sajeroning nyokong Désa Adat;



ပဉ္စမမြောက်

Palet 2

ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ

Indik Pemberdayaan miwah Pelestarian

ပဉ္စမမြောက်

Pawos 90

၂၄၁ ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ

(1) Pemberdayaan lan pelestarian Désa Adat katuntun mangda mapikolih :

ဟ။ ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ

ha. Pembangunan kualitas kehidupan krama Désa Adat nganutin  
ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ  
ajahan miwah nilai-nilai adat, agama, tradisi lan kearifan  
ရတနာတော်တော်

lokal Krama Bali.

ခ။ ပဉ္စမမြောက်

na. Pelestarian kebudayaan Bali.

ဆ။ နေထိုင်ရေး၊ ကျန်းမာရေးနှင့်အညီအညွတ်အညွတ်

ca. Kesucian, kelestarian miwah keharmonisan alam bali

၂၄၁ ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ

(2) Pemberdayaan lan pelestarian Désa Adat kalaksanayang nganutin

ဟိန္ဒူစိုက်ပျိုးရေးနှင့်သယံဇာတနှင့်အထွေထွေကုမ္ပဏီ

parilaksana saling asah, saling asih, saling asuh lan gilik saguluk,

ပဉ္စမမြောက်

parasparos, salunglung sabhayantaka.

ប្រាសាទសម្បត្តិ  
DUA DASAMAS SARGAH

ក្បួនក្បួនហិរិណិយមិកិកិ  
NGUWAH NGUWUHIN AWIG-AWIG  
បុរាណវិទ្យា  
Pawos 91

- ១៧១ ក្បួនក្បួនហិរិណិយមិកិកិ បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(1) Nguwah-nguwuhin awig-awig Désa Adat puniki, wantah kengin  
សេវាសេវាសេវាសេវាសេវាសេវាសេវាសេវាសេវា  
kalaksanayang antuk Paruman Krama Désa.
- ១៧២ បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(2) Pakarsané nguwah-nguwuhin puniki, mangda wit saking pakarsan Krama Désa  
បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
yadiastun kamedalang antuk sinalih tunggil Prajuru, utawi sinarengan.

បុរាណវិទ្យា  
Pawos 92

- ១៧៣ សកលវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(1) Sakaluwiring indik sané sampun wenten sadereng awig-awig puniki kasurat  
បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
mangda kaanutang ring sadaging awig-awig puniki.
- ១៧៤ សកលវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(2) Sakaluwiring sané durung kasurat sajeroning awig-awig puniki, menawi kangkat  
បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
kaanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.
- ១៧៥ សកលវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(3) Sahanan pararem/pasuara ring soang-soang banjar, nenten kadadosang  
បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
nungkasin awig-awig, pararem/pasuara Désa Adat.
- ១៧៦ បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា បុរាណវិទ្យា  
(4) Pararem/pasuara soang-soang Banjar, patut kawikanin olih Bandésa Adat.



ព្រះរាជាណាចក្រកម្ពុជា  
Bandésa Adat Bangkyang Jaran,



ហិមយនស្រីមា  
I Wayan Suama

បញ្ជីការងារ  
Panyarikan,



ហិមយនស្រីមា  
I Made Wardigama

បតាជូ  
Patajuh,



ហិមយនស្រីមា  
I Made Pasek

បតិញ  
Patengen,



ហិមយនស្រីមា  
I Nyoman Suarnata

ក្លិយាធានាណាចក្រកម្ពុជា  
Klian Banjar Adat Bangkyang Jaran



ហិមយនស្រីមា  
I Nyoman Winaya



သဒ္ဓါဒေသနာ

Sabha Désa

ဟိယန္တိယုတိက၊ ငမိ၊ ငမိ။

I Wayan Suartika, S.E.

ခိတဒေသနာ

Kerta Désa

ဟိန္တေဗ္ဗလံ၊ ဟိ။

I Nengah Sularta

ပဗ္ဗဗိဒ္ဓိ၊  
Pangrampih,

မိဒါဒေသနာအသေအစွဲ (၂၀၂၂ ခုနှစ်)

Majelis Désa Adat (MDA)

ကဗုဗ္ဗတဗ္ဗန၊ ဟိ။

Kabupaten Tabanan

ဗန္ဓေမဒျာ

Bandésa Madya,

၂၀၂၂ ခုနှစ် ဟိယန္တိယုတိက၊ ငမိ၊ ငမိ။

Drs. I Wayan Tontra, M.M.

မိဒါဒေသနာအသေအစွဲ (၂၀၂၂ ခုနှစ်)

Majelis Désa Adat (MDA)

ခိတမဒေသနာအသေအစွဲ (၂၀၂၂ ခုနှစ်)

Kecamatan Selemadeg Barat

ဗန္ဓေအလိတံ၊ ဟိ။

Bandésa Alitan,

ဟိယုဏ္ဍာရ၊ ဟိ။

I Nyoman Gede Arsa, BA.

မဟာဗျဉ္ဇီ၊  
Saha Uning,

မိတ်ဆက်ပါးအဖွဲ့အစည်း(၂၄၅၂၅၂၅၂)ကွပ်ကဲရေး  
MAJELIS DÉSA ADAT (MDA) PROVINSI BALI

အဖွဲ့အစည်း

Nomor : 0030/AWG-k/MDAP/x11/2023

ရက်စွဲ

Tanggal : 5. DESEMBER 2023

ဥက္ကဋ္ဌအဖွဲ့၊  
Bandésa Agung,



မိတ်ဆက်ပါးအဖွဲ့အစည်း  
Ida Pangelingsir Agung Putra Sukahet

အဖွဲ့အစည်း  
Panyakan Agung,

မိတ်ဆက်ပါးအဖွဲ့  
I Ketut Sumarta

မိတ်ဆက်ပါးအဖွဲ့အစည်း

Telah Dicatatkan

မိတ်ဆက်ပါးအဖွဲ့အစည်း(၂၄၅၂၅၂၅၂)ကွပ်ကဲရေး

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ရက်စွဲ


Tanggal : 2 Desember 2023

အဖွဲ့အစည်း






Registrasi Nomor : A / .0028. / 0847 / 033 / 06 / DPMA / 2023

ប្រទេសប៊ុនេស្រុកខ្មែរសង្គមរាស្ត្រនិរន្តរ៍

PETA WEWIDANGAN DÉSA ADAT BANGKYANG JARAN



**WILAYAH BANJAR  
BANGKYANG JARAN**

	Batas Wilayah		Pura
	Jalan Utama		Balai Desa
	Sungai		

ပွဲၤအခမၤပဏ္ဍိတၤအဃိတဃိတၤ  
**PRAWARTAKA PANYURATAN AWIG-AWIG**  
ၵုၵ်းအခမၤပဏ္ဍိတၤအဃိတဃိတၤ  
**DÉSÁ ADAT BANGKYANG JARAN**

ဟၢ	ပဗျဉ်း	းဟိပယၤအိဗျဉ်း
ha.	Pamucuk	: I Wayan Suama
နၢ	ပတၢၣ်	းဟိပယၤအိဗျဉ်း
na.	Patajuh	: I Madé Pasek
ဆၢ	ပဏ္ဍိတၤ	းဟိပယၤအိဗျဉ်း
ca.	Panyarikan	: I Madé Wardigama
ဂၢ	ပဏ္ဍိတၤ	းဟိပယၤအိဗျဉ်း
ra.	Patengen	: I Nyoman Suarnata

နၢ ဝိသိသဏ္ဍိတၤ  
ka. Widang Parahyangan

- း
- :
- ၂၀၁ : းဟိပယၤအိဗျဉ်း
- (1) : I Wayan Suartika, S.E.
- ၂၀၂ : းဟိပယၤအိဗျဉ်း
- (2) : I Madé Taniarsa, S.E.
- ၂၀၃ : းဟိပယၤအိဗျဉ်း
- (3) : I Nyoman Wicana
- ၂၀၄ : းဟိပယၤအိဗျဉ်း
- (4) : I Nyoman Suargama
- ၂၀၅ : းဟိပယၤအိဗျဉ်း
- (5) : I Ketut Antara
- ၂၀၆ : းဟိပယၤအိဗျဉ်း
- (6) : I Nengah Sularta
- ၂၀၇ : းဟိပယၤအိဗျဉ်း
- (7) : I Ketut Wedra

ឯកសារយោងបណ្ណាល័យ :  
da. Widang Palembang :

- ១៧១ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (1) : I Ketut Sukertayasa
- ១៧២ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (2) : I Wayan Rusadiana Adi, S.T.
- ១៧៣ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (3) : I Madé Sukasana
- ១៧៤ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (4) : I Ketut Daka
- ១៧៥ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (5) : I Nyoman Geria Oka

ឯកសារយោងបណ្ណាល័យ :  
ta. Widang Pawongan :

- ១៧៦ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (1) : I Madé Juni Atmaja
- ១៧៧ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (2) : Agus Eka Arimbawa
- ១៧៨ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (3) : I Wayan Putra Susanta
- ១៧៩ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (4) : I Ketut Wijana
- ១៨០ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (5) : I Ketut Periada
- ១៨១ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (6) : I Wayan Yudiarta
- ១៨២ : ហិរញ្ញវត្ថុស្រុកស្រីរាជ្យ
- (7) : I Nyoman Ranayasa